



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី១៩ លេខ៣២

ថ្ងៃអាសទី០២ ឆ្នាំ២០១៩

ព័ត៌មាន

ច្បាប់

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាណិជ្ជកម្ម

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារពាណិជ្ជកម្ម ប្រកាស

ក

មាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- 0៤-0៤-២0១៩ - ព្រះរាជក្រឹត្យ នស/រកត/0៤១៩/៤៩៩ ស្តីពី ការផ្ទេរក្របខ័ណ្ឌលោក **ហេង ម៉ារ៉ា** ពី ឋានន្តរស័ក្តិវរ្ម័យមន្ត្រីថ្នាក់លេខ ៤ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ មកឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ ៣៥៦៧
- 0៤-0៤-២0១៩ - ព្រះរាជក្រឹត្យ នស/រកត/0៤១៩/៥00 ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ដល់ វរសេនីយ៍ឯក **សោម ឡុងសុភ័ក្ត្រ** នាយទាហាន ថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ៣៥៦៨
- 0៤-0៤-២0១៩ - ព្រះរាជក្រឹត្យ នស/រកត/0៤១៩/៥0១ ស្តីពី ការតាំងសំបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ២៥៦ រូប នៅក្រសួងសុខាភិបាល ៣៥៦៩
- 0៤-0៤-២0១៩ - ព្រះរាជក្រឹត្យ នស/រកត/0៤១៩/៥0២ ស្តីពី ការ ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ- យសតាមលំដាប់ថ្នាក់ ចំពោះឯកឧត្តម និងអស់លោក ចំនួន ១១រូប ៣៥៧៩
- 0៤-0៤-២0១៩ - ព្រះរាជក្រឹត្យ នស/រកត/0៤១៩/៥0៣ ស្តីពី ការការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ- យសតាមលំដាប់ថ្នាក់ ចំពោះព្រះសង្ឃ ឧបាសក ឧបាសិកា អស់លោក និងលោកស្រីចំនួន ១២ អង្គ/រូប ៣៥៨0
- 0៤-0៤-២0១៩ - ព្រះរាជក្រឹត្យ នស/រកត/0៤១៩/៥0៤ ស្តីពី ការការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ- យសតាមលំដាប់ថ្នាក់ ចំពោះលោក និងលោកស្រីចំនួន ៨ រូប ៣៥៨១
- 0៤-0៤-២0១៩ - ព្រះរាជក្រឹត្យ នស/រកត/0៤១៩/៥0៥ ស្តីពី ការការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ- យសតាមលំដាប់ថ្នាក់ ចំពោះឧកញ៉ា និងអស់លោកចំនួន ២0រូប ៣៥៨២
- 0៤-0៤-២0១៩ - ព្រះរាជក្រឹត្យ នស/រកត/0៤១៩/៥0៦ ស្តីពី ការការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ- យសតាមលំដាប់ថ្នាក់ ចំពោះកងកម្លាំងប្រដាប់អាវុធចំនួន ៣៧រូប ៣៥៨៤
- 0៤-0៤-២0១៩ - ព្រះរាជក្រឹត្យ នស/រកត/0៤១៩/៥0៧ ស្តីពី ការការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ- យសតាមលំដាប់ថ្នាក់ចំពោះ ព្រះសង្ឃ ឧបាសិកា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងកញ្ជា ចំនួន ៣២ អង្គ/រូប ៣៥៨៦
- 0៤-0៤-២0១៩ - ព្រះរាជក្រឹត្យ នស/រកត/0៤១៩/៥0៨ ស្តីពី ការការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ- យសតាមលំដាប់ថ្នាក់ ចំពោះកងកម្លាំងប្រដាប់អាវុធចំនួន ៦២ រូប ៣៥៨៨

- ០៤-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥០៩ ស្តីពី ការការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ-
យសតាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងកញ្ញាចំនួន ៧៨ រូប ៣៥៩១
- ០៤-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥១០ ស្តីពី ការការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយសតាម
លំដាប់ថ្នាក់ ចំពោះ ព្រះសង្ឃ អ្នកអង្គម្ចាស់ ឯកឧត្តម អស់លោក និងលោកស្រីចំនួន ៧៥ រូប ៣៥៩៣
- ០៤-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥១១ ស្តីពី ការការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយសតាម
លំដាប់ថ្នាក់ ចំពោះឯកឧត្តម អស់លោក លោកស្រី និងកញ្ញាចំនួន ៧១ រូប ៣៥៩៥
- ១០-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥១៣ ស្តីពី ការតែងតាំង ជារដ្ឋលេខាធិការ និងជាអនុរដ្ឋ
លេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ៣៥៩៧
- ១០-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥១៤ ស្តីពី ការផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យ
សភាកម្ពុជា ជូនឯកឧត្តម **រាយ ថង** ជាកិត្តិសេដ្ឋបណ្ឌិត ៣៥៩៩
- ១០-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥១៥ ស្តីពី ការផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យ
សភាកម្ពុជា ជូនលោកជំទាវ **យួន សុធី** ជាកិត្តិសង្គហបណ្ឌិត ៣៦០១
- ១០-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥១៦ ស្តីពី ការផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យ
សភាកម្ពុជា ជូនឯកឧត្តម **ឱត មន្ទី** ជាកិត្តិនីតិកោសលបណ្ឌិត ៣៦០៣
- ១០-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥១៧ ស្តីពី ការផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យ
សភាកម្ពុជា ជូនឯកឧត្តម **ម៉ែន បញ្ញា** ជាកិត្តិនីតិកោសលបណ្ឌិត ៣៦០៥
- ១១-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥១៨ ស្តីពី ការតែងតាំង និងផ្តល់ឋានៈដល់ឯកឧត្តម
តាន់ ភុសល ជានាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍នៃក្រសួងការងារ និង
បណ្តុះបណ្តាលវិជ្ជាជីវៈ មានឋានៈស្មើ អគ្គនាយក ៣៦០៧

II. រាជរដ្ឋាភិបាល

១. អនុក្រឹត្យ

- ១៧-០៦-២០១៩ -អនុក្រឹត្យលេខ ៨០ អនក្រ.បក ស្តីពី ការបង្កើតមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ
ចំណុះក្រសួងមហាផ្ទៃ ៣៦០៨
- ២១-០៦-២០១៩ -អនុក្រឹត្យលេខ ៨១ អនក្រ.បក ស្តីពី ការកែសម្រួលមាត្រា២ មាត្រា២៥ មាត្រា២៦ និង
មាត្រា៣៥ នៃអនុក្រឹត្យលេខ១៨៨ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨
និងមាត្រា២៧ថ្មី នៃអនុក្រឹត្យលេខ ១១៨ អនក្រ.បក ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០០៧ ៣៦១០

គ

| | | |
|------------|---|------|
| ០២-០៤-២០១៩ | -អនុក្រឹត្យលេខ ៤០០ អនក្រ.តត ស្តីពី ការតែងតាំងមុខងារ ទីប្រឹក្សា ក្រសួងការពារជាតិ | ៣៦១៦ |
| ០២-០៤-២០១៩ | -អនុក្រឹត្យលេខ ៤០១ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ | ៣៦១៨ |
| ០២-០៤-២០១៩ | -អនុក្រឹត្យលេខ ៤០២ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អាណត្តិទី២ លើកទី២ | ៣៦២១ |
| ០២-០៤-២០១៩ | -អនុក្រឹត្យលេខ ៤០៣ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម ខេត្តពោធិ៍សាត់ អាណត្តិទី២ លើកទី២ | ៣៦២៣ |
| ០៣-០៤-២០១៩ | -អនុក្រឹត្យលេខ ៤០៤ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ | ៣៦២៥ |
| ០៣-០៤-២០១៩ | -អនុក្រឹត្យលេខ ៤០៥ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា | ៣៦២៦ |
| ០៣-០៤-២០១៩ | -អនុក្រឹត្យលេខ ៤០៦ អនក្រ.តត ស្តីពី ការតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ | ៣៦២៨ |
| ០៣-០៤-២០១៩ | -អនុក្រឹត្យលេខ ៤០៧ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ | ៣៦៣០ |
| ០៣-០៤-២០១៩ | -អនុក្រឹត្យលេខ ៤០៨ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីសង្ឃ | ៣៦៣១ |
| ០៣-០៤-២០១៩ | -អនុក្រឹត្យលេខ ៤០៩ អនក្រ.តត ស្តីពី ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា | ៣៦៣២ |
| ០៤-០៤-២០១៩ | -អនុក្រឹត្យលេខ ៤១០ អនក្រ.តត ស្តីពី ការផ្ទេរសម្របសម្រួលភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា | ៣៦៣៣ |
| ០៨-០៤-២០១៩ | -អនុក្រឹត្យលេខ ៤១១ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី | ៣៦៣៥ |
| ០៨-០៤-២០១៩ | -អនុក្រឹត្យលេខ ៤១២ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ | ៣៦៣៦ |
| ០៨-០៤-២០១៩ | -អនុក្រឹត្យលេខ ៤១៣ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ | ៣៦៣៨ |
| ០៨-០៤-២០១៩ | -អនុក្រឹត្យលេខ ៤១៤ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ | ៣៦៤០ |
| ០៨-០៤-២០១៩ | -អនុក្រឹត្យលេខ ៤១៥ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ | ៣៦៤១ |
| ០៩-០៤-២០១៩ | -អនុក្រឹត្យលេខ ៤១៦ អនក្រ.តត ស្តីពី ការតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ | ៣៦៤៣ |

២.សេចក្តីសម្រេច

| | | |
|------------|---|------|
| ២៣-០៥-២០១៩ | -សេចក្តីសម្រេចលេខ ៧២ សសរ ស្តីពី ការបំពេញបន្ថែម សមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តឧត្តរមានជ័យ | ៣៦៤៦ |
| ២៣-០៥-២០១៩ | -សេចក្តីសម្រេចលេខ ៧៣ សសរ ស្តីពី ការបំពេញបន្ថែម សមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តបាត់ដំបង | ៣៦៤៨ |

២៣-០៥-២០១៩ -សេចក្តីសម្រេចលេខ ៧៤ សសរ ស្តីពី ការបំពេញបន្ថែម សមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុ- កោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តបន្ទាយមានជ័យ ៣៦៥១

III- ការងារបណ្តាញក្រសួង

១- ទិស្តីការអង្គបុគ្គលក្រសួងឧស្សាហកម្ម និង សិប្បកម្ម

១៦-១១-២០១៨ -ប្រកាសលេខ ៣៨៣ ឧស.កឧ.ប្រក១១ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ហ្គិន អាន ផេរីរ ឯ.ក បង្កើតរោងចក្រ ផលិតកេសកាតុង ៣៦៥៧

១៩-១១-២០១៨ -ប្រកាសលេខ ៣៨៤ ឧស.កឧ.ប្រក១១ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ស៊ិន ប៉ារ រុន ស៊ុលីខន រ៉ាប់បើរ ឯ.ក បង្កើតរោងចក្រ ផលិតប្រេងស៊ុលីខន ៣៦៦០

១៩-១១-២០១៨ -ប្រកាសលេខ ៣៨៥ ឧស.កឧ.ប្រក១១ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន សាម៉ារីតាន់ ថេកស្តាយ (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៣៦៦៣

១៩-១១-២០១៨ -ប្រកាសលេខ ៣៨៦ ឧស.កឧ.ប្រក១១ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន អេស វី អាយ (អេ អ៊ី ស៊ី) ខមភេនី លីមីធីត បង្កើតរោងចក្រផលិត ផលិតផល និងផ្នែកនៃគ្រឿងអគ្គិសនី និង អេឡិកត្រូនិក ៣៦៦៦

១១-១២-២០១៨ -ប្រកាសលេខ ៣៩៧ ឧស.កឧ.ប្រក១២ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ខេមបូ ខូថប បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៣៦៦៩

១១-១២-២០១៨ -ប្រកាសលេខ ៣៩៨ ឧស.កឧ.ប្រក១២ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន យូ លី អ៊ិនធើណេសិនណល (ខេមបូឌា) ហ្គាមេន បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៣៦៧២

០៤-០១-២០១៩ -ប្រកាសលេខ ០០១ ឧស.កឧ.ប្រក០១ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ប្រេស៊ីច ហ្គាមិន ឯ.ក បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៣៦៧៥

២- ទិស្តីការអង្គបុគ្គលក្រសួងព័រ និង ថាមពល

២៨-១២-២០១៨ -ប្រកាសលេខ ០១៧៣ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយ ប្រេងឥន្ធនៈ លេខ ០១៧៣ រថ.អប្រក.លអ ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨ ៣៦៧៨

៣- ទិស្តីការអង្គបុគ្គលក្រសួងកិច្ចការនារី

០៤-១០-២០១៨ -ប្រកាសលេខ ១៧៣១ កកន/ប្រក ស្តីពី ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍ ៣៦៨២



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៩/៤៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ដែលស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់


- មាត្រា ១:** ផ្ទេរក្របខ័ណ្ឌលោក **ហេង ហ៊ារ៉ា** ពីឋានន្តរស័ក្តិវៈមន្ត្រីថ្នាក់លេខ ៤ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មកឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ត្រី** អគ្គលេខ ៨៥៨៨៥ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ ។
- មាត្រា ២:** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខនេះទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៩
ក្នុងព្រះបរមនាម និង តាមព្រះរាជត្រាស់បង្គាប់

៣៣៧.១៧០៤.៤០៣

ប្រមុខរដ្ឋស្តីទី
M. S.

សម្តេចវិបុលសេនាភក្តី សាយ រ៉ុប
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងារគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៩/៥០០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០១ ស្តីពីការកែសម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំងរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ដំឡើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ត្រី** ដល់វរសេនីយ៍ឯក **ហែម ឡុចសុភ័ក្ត្រ** អគ្គលេខ២៣១៦៣៦ នាយទាហាន ថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ពល. ១៧០៤.៥០០

M.S.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៩/៤០១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៦៣ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងសិបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ២៥៦ រូប ទៅក្នុងឋានន្តរស័ក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ នៃ ក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ និងឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៃក្របខ័ណ្ឌមន្ត្រី បច្ចេកទេសជាន់ខ្ពស់ នៅក្រសួងសុខាភិបាល។

-តាំងសិបចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨



- ១- លោក ណាក សំណង់ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- តាំងសិបចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨
- លោកស្រី ហេង លីរេង មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- លោក សាខន សុប័ដា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣

- ៤- លោក ជា វីធីម មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៥- លោកស្រី អ៊ីវ ទាងដាឡែន មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
-តាំងសំចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨
- ៦- លោក ត្រួក ចាន់ធី មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៧- លោក ចឹក សុភាព មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៨- លោកស្រី សៀង ហ៊ឺចលាង មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៩- លោក គូ វិសាល មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ១០- លោក អ៊ឹង ចំរើនរតនៈ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ១១- លោកស្រី សម្បត្តិ ស្រីលីក្ខ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ១២- លោកស្រី ហ៊ុយ ស្រីពៅ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ១៣- លោក ខេង រេងងធី មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ១៤- លោកស្រី ប៊ុត សុខលាត មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ១៥- លោក បូរ នាថ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ១៦- លោក លី ហ៊ុយ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ១៧- លោក ហ៊ុន សុភ័ក្ត្រ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ១៨- លោកស្រី សៀ ច័ន្ទណានីតា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ១៩- លោក ម៉ក់ ចាន់បូធិ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ២០- លោក ជា សុខខេង មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ២១- លោក ហាក់ ភារាវិបុល មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ២២- លោកស្រី ហេង ផល្លា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ២៣- លោកស្រី ទូច សុផា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ២៤- លោក សយ សារៈ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ២៥- លោក ស៊ឹម សុវណ្ណ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ២៦- លោក តាំង ទីឡឺង មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ២៧- លោក ចេង សុខសាន មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ២៨- លោកស្រី អឿន រត្តនា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ២៩- លោកស្រី ហេង ស្រីរត្ន មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៣០- លោក មួង ពុទ្ធារ៉ា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- លោក សុត វិបុល មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- លោកស្រី ថា សុខលាង មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣



- ៣៣- លោកស្រី រៀង ពិសី មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៣៤- លោកស្រី ម៉ុញ សេងហិរាង មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៣៥- លោកស្រី ឃុន យូរ៉ា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៣៦- លោកស្រី សាក់ តេជមុនី មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៣៧- លោក សួង កក្កដា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៣៨- លោក លៀម ម៉េងស្រីម មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៣៩- លោក សែម ធឿន មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៤០- លោក ប៉ែន ចិត្តា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៤១- លោក ណារ៉ាង សុំណេត មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៤២- លោក កែវ ឧត្តម មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៤៣- លោក ស៊ីប សុភ័ក្រ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៤៤- លោក ត្រៃ ម៉េងហុង មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៤៥- លោក សុខ គឹមយ៉ែន មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៤៦- លោក សេង ភារា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៤៧- លោកស្រី កង ចាន់សុភ័ក្រ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៤៨- លោក វង្ស វណ្ណារ៉ា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៤៩- លោក ឌឹម ភក្តី មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៥០- លោកស្រី ផ្កុង ស្រីណាន់ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៥១- លោក សាង រដ្ឋា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៥២- លោកស្រី ឯក ស្រីពេជ្រ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៥៣- លោក សៅ សំណាង មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៥៤- លោក ម៉ុ សុផានិត មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៥៥- លោក លៀង ផានិត មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៥៦- លោក គឹម សារ៉េត មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៥៧- លោកស្រី រួន ប៊ុនណាត មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៥៨- លោកស្រី រឿន ច័ន្ទធីតា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៥៩- លោក ជា វីដា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៦០- លោក លីមឡេង កក្កដា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- លោកស្រី លៀ សំណាង មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣
- លោក កាយ វ៉ាន់សាក់ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣



| | | |
|-----|----------------------------|---------------------------------------|
| ៦៣- | លោក ខួយ បញ្ញា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣ |
| ៦៤- | លោកស្រី លីម រ៉ាវី | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣ |
| ៦៥- | លោក ហោ ចិត្រា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣ |
| ៦៦- | លោក ហូ បញ្ញា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣ |
| ៦៧- | លោកស្រី សុខ សុម៉ាលី | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣ |
| ៦៨- | លោក ហុក លីមណាង | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣ |
| ៦៩- | លោកស្រី សំរិត សុគន្ធា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣ |
| ៧០- | លោកស្រី ញឹម ច័ន្ទលក្ខិណា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣ |
| ៧១- | លោកស្រី ឡុក សួនចរិយា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣ |
| ៧២- | លោក ចាន់ សំណាង | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣ |
| ៧៣- | លោក ធី សុភក្រា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣ |
| ៧៤- | លោកស្រី ជ្រិន សុខណា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣ |
| ៧៥- | លោក ស្រីរាង សុវណ្ណារ៉េត | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣ |
| ៧៦- | លោក សួន សោភ័ណ្ណ | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣ |
| ៧៧- | លោក ជា សុជាតិ | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣ |
| ៧៨- | លោក អាង ពិសិដ្ឋ | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣ |
| ៧៩- | លោក រ៉ុង ពុទ្ធារ៉ា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣ |
| ៨០- | លោក អយ សុគន្ធារា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣ |
| ៨១- | លោក អៀង ដារ៉ា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣ |
| ៨២- | លោក ហ៊ុន សុខហៀង | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣ |
| ៨៣- | លោក ទិត្យ សុផា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣ |
| ៨៤- | លោកស្រី ផាត់ វ៉ាន់ថា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៣ |
| ៨៥- | លោក ហូ យ៉ាត់ស៊ីង | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ៨៦- | លោកស្រី ទូច សុភក្រុធឈ្លីកា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ៨៧- | លោក សែម សំអាត | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ៨៨- | លោកស្រី សុខ សេងហិរាង | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ៨៩- | លោក ស៊ូ សុវណ្ណារ៉ា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ៩០- | លោកស្រី លី ទិត្យសុវណ្ណារី | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| | លោកស្រី ងួន ចាន់មុនី | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| | លោកស្រី ឈុន លីនដា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |



| | | |
|------|-------------------------|---------------------------------------|
| ៩៣- | លោកស្រី វ៉ាត លីនដា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ៩៤- | លោក ម៉ម ពិសិដ្ឋ | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ៩៥- | លោក លី គីមហេង | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ៩៦- | លោក អ៊ុង តិចជី | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ៩៧- | លោកស្រី កែវ សិរីវឌ្ឍនា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ៩៨- | លោកស្រី ពុធ ច័ន្ទម៉ាលីស | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ៩៩- | លោកស្រី គុន្ត ដានី | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១០០- | លោកស្រី ប៊ុនថន សុរិយា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១០១- | លោកស្រី ប៊ូ សុផាវត្តិ | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១០២- | លោកស្រី យ៉ឹង វលក្ខណ៍ | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១០៣- | លោកស្រី ទាវ អេង | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១០៤- | លោកស្រី អ៊ូច សម្ពុស្ស | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១០៥- | លោក សយ ជីវ័ន្ត | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១០៦- | លោកស្រី ទូច រូចលី | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១០៧- | លោកស្រី ឈិន ចាន់ហេង | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១០៨- | លោក ហៀង សំណាង | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១០៩- | លោក កងម៉ារិន សក្កដា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១១០- | លោកស្រី ស័ក្តិ សុមុនី | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១១១- | លោក ហា ស៊ុនរត្ន | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១១២- | លោក អុង ពិឡុត | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១១៣- | លោក ឡុង ពេជ្រ | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១១៤- | លោក ងួន ប៊ុនឡុង | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១១៥- | លោក វេត ភារម្យ | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១១៦- | លោក ថៃ ជី | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១១៧- | លោក មុនី ច័ន្ទសិរី | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១១៨- | លោកស្រី សៀ គីមហ៊ុន | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១១៩- | លោក ប្រេង វាសនា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១២០- | លោក វ៉ាន់ ភានុន | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១២១- | លោក ធឿន សុផិ | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១២២- | លោក សាយ សីហា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |



- ១២៣- លោក កែវ វុទ្ធី មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១២៤- លោក កោត វណ្ណដា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១២៥- លោក ឈុនគ្រី ភក្ត្រា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១២៦- លោក មូក សុងហាក់ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១២៧- លោក ស្នង វិសាល មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១២៨- លោកស្រី យន សុភា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១២៩- លោក ហោ អេងស៊ីម មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៣០- លោកស្រី ឃ្លៃម ម៉ាលី មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៣១- លោកស្រី កុក ចិន្តា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៣២- លោកស្រី ទូច ស្រីឡៅ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៣៣- លោកស្រី ឈិន ណារិន មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៣៤- លោកស្រី វិន សេរីរតនា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៣៥- លោកស្រី ឡាយ គឹមហេង មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៣៦- លោកស្រី មឿង ធារ៉ា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៣៧- លោកស្រី ធរយ វត្តនា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៣៨- លោកស្រី ស៊ុន ស្រីវត្ត មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៣៩- លោកស្រី ខៀវ ស្រីតូច មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៤០- លោកស្រី សាំង ម៉ៅ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៤១- លោកស្រី អុន ផល្លា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៤២- លោកស្រី នួន ចុណា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៤៣- លោកស្រី ឈុន ស្រីពៅ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៤៤- លោកស្រី សន ម៉ារីណា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៤៥- លោកស្រី លី ចាន់សុផា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៤៦- លោកស្រី ឡេង គឹមស្នួ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៤៧- លោកស្រី មាន សុវិយា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៤៨- លោកស្រី គួយ អេងទាង មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៤៩- លោកស្រី ចំរើន ស្រីឃ្លួច មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៥០- លោកស្រី ជឹង ស្រីភាស់ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៥១- លោកស្រី នួន មុនា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៥២- លោកស្រី ជា សិរីនាថ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤



| | | |
|------|--------------------------|---------------------------------------|
| ១៥៣- | លោកស្រី ទេព សុរៀប | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៥៤- | លោកស្រី មី ស្រីមុំ | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៥៥- | លោកស្រី រៀង សុំណា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៥៦- | លោកស្រី វៃ ចន្ទា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៥៧- | លោកស្រី ឈួង ស៊ីវៃ | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៥៨- | លោកស្រី ណែ សុខឃៀន | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៥៩- | លោកស្រី ស្រីរាង សុម៉ាលីយ | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៦០- | លោកស្រី ហាម ផល្លីកា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៦១- | លោកស្រី អ៊ុង ស្រីពិន | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៦២- | លោកស្រី ស៊ុម គីមលីន | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៦៣- | លោកស្រី អេង សុក្រវលក្ខណា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៦៤- | លោកស្រី គីម បូរម្យ | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៦៥- | លោកស្រី នី ឡៃគី | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៦៦- | លោកស្រី កែវ ដាណី | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៦៧- | លោកស្រី ណាត សុផាន់ណា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៦៨- | លោកស្រី ទាវ ធីតា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៦៩- | លោកស្រី ធន ពេជ្រ | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៧០- | លោកស្រី យ៉ុង ថាវី | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៧១- | លោកស្រី ប៉ែន ធីតា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៧២- | លោកស្រី គង់ ពេជ្រវេទនា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៧៣- | លោកស្រី គង់ លំអង | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៧៤- | លោកស្រី ណុប សោភា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៧៥- | លោកស្រី លីម វណ្ណា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៧៦- | លោកស្រី ប៊ុត រស្មី | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៧៧- | លោកស្រី ប្រាក់ សុគន្ធារី | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៧៨- | លោកស្រី ឈឿង ស៊ីនួន | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៧៩- | លោកស្រី ម៉េង សោភា | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៨០- | លោកស្រី ធឿង ស្រីនឿត | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៨១- | លោកស្រី យន គីមមួយ | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ១៨២- | លោកស្រី ភី ស្រីមុំ | មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤ |



- ១៨៣- លោកស្រី វុត្តា គឹមអ៊ឹម មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៨៤- លោកស្រី គឹម វណ្ណា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៨៥- លោកស្រី មិត្ត ម៉ាលី មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៨៦- លោក អាន ដាលីន មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៨៧- លោក អេង សំអាត មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៨៨- លោក អុន សម្បត្តិ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៨៩- លោកស្រី សេន សុគា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៩០- លោក រេត វណ្ណារ៉ា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៩១- លោក ឌី គឹមសង់ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៩២- លោកស្រី ម៉ែន ចរិយា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៩៣- លោកស្រី ហ៊ាត រូចឡុង មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៩៤- លោកស្រី ហ៊ុំ ស៊ីនី មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៩៥- លោក ហេង គឹមហុក មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៩៦- លោកស្រី ថាន លីដា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៩៧- លោក សឹម យ៉ាន មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៩៨- លោក ផាត់ សុផារ៉ា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១៩៩- លោក ខុន សុគន្ធវិគូ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២០០- លោកស្រី អ៊ុន សុភាលិនដា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២០១- លោក ធី ស៊ីថា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២០២- លោកស្រី ស្រីហាន សុភ័ស មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២០៣- លោកស្រី អុន ស្រីនិត មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២០៤- លោក ភឹម ចំណាប់ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២០៥- លោក ទី ឃៃវ៉ាត មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២០៦- លោក សិន រស្មី មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២០៧- លោក ខួង វីវ៉ា មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២០៨- លោក ប៉ាន់ ម៉ែងហៀង មន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ៤

-តាំងសិបចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨



- ២០៩- លោកស្រី ឆាំ រដ្ឋា មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២១០- លោកស្រី ឆាំ ពិសី មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២១១- លោក នៅ សុខា មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

- ២១២- លោក ទិត្យ ពុទ្ធា មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២១៣- លោកស្រី ទិត ពិសី មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២១៤- លោកស្រី ឆាំ សាត មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២១៥- លោក ណែម សុខលី មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២១៦- លោកស្រី ជា សុខលីក្ខ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

-តាំងសិបចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨

- ២១៧- លោក អ៊ុំ លីមស្រស់ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២១៨- លោកស្រី វើក រតនា មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២១៩- លោក ធីល រឹម មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២២០- លោកស្រី ស្វង សុវណ្ណនា មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២២១- លោកស្រី ឆោម សុលីដា មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២២២- លោកស្រី មុន្នី ច័ន្ទមណ្ឌិកា មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២២៣- លោកស្រី សុខ មនិកា មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២២៤- លោកស្រី ញ៉ៃម ស្រីពៅ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២២៥- លោក វៀត ប៊ុនលី មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២២៦- លោកស្រី ប្លង់ កញ្ញា មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២២៧- លោកស្រី ថាច់ សុលីដា មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២២៨- លោក ឌី ភារៈ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២២៩- លោកស្រី មុនី ពាយ័ព្យ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២៣០- លោកស្រី សុខ ស្រីណែ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២៣១- លោក ឆួន សារិន មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២៣២- លោកស្រី ង៉ែត សុផាន្នី មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២៣៣- លោកស្រី ឯម សុីផែន មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២៣៤- លោកស្រី ជា សុវណ្ណារី មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២៣៥- លោកស្រី ជុំ មណ្ឌិកា មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២៣៦- លោកស្រី វ៉ា សុខហ្វឹង មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២៣៧- លោកស្រី សិត ស្រីប៉ាក់ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២៣៨- លោក សុំ សារុំ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២៣៩- លោកស្រី ម៉ា ពេជ្ររដ្ឋា មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២៤០- លោក លី សារ៉េត មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤



| | | |
|------|---------------------------|---------------------------------------|
| ២៤១- | លោកស្រី ហង់ ធីតា | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ២៤២- | លោកស្រី ប៉ុញ ធីតា | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ២៤៣- | លោកស្រី ម៉ៅ សុច័ន្ទធីណា | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ២៤៤- | លោកស្រី ស៊ាន ស្រីណេត | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ២៤៥- | លោក ស្រុង បញ្ញា | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ២៤៦- | លោកស្រី ពៅ រស្មី | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ២៤៧- | លោកស្រី អឿន សុផាវី | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ២៤៨- | លោកស្រី សេក ច័ន្ទបុណ្ណាដា | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ២៤៩- | លោកស្រី ម៉ៅ អង្ការវ៉ែន | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ២៥០- | លោកស្រី វិន សីតា | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ២៥១- | លោក ងួន គង់ | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ២៥២- | លោក មៀង សុគន្ធី | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ២៥៣- | លោកស្រី ព្រំ ម៉ាណេត | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ២៥៤- | លោកស្រី ខែម គន្ធី | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ២៥៥- | លោកស្រី សៀ ចរិយា | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ២៥៦- | លោក នី រណ្ណារ៉ាន់ | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនោះទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩
គូច ព្រះបរមនាម និងការព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៣.១៥០៤.៥០៥

M. ០៩.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



១០/១០ កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៩/២០២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះបរមរាជវាំង

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់ព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរិយយស ជាតូបការ

- ១-ឯកឧត្តម ប្រាក់ ប្រាកដ
- ២-ឯកឧត្តម ស៊ឹម ស៊ីថា

ខ-គ្រឿងឥស្សរិយយស ព្រះរាជទានាចារ្យកម្ពុជា ថ្នាក់ មហាសេនីយឧត្តម

- លោក ហិត ផេង

គ-គ្រឿងឥស្សរិយយស ព្រះរាជទានាចារ្យកម្ពុជា ថ្នាក់ មហាសេនា

- ១-លោក ជា សតិភ័ទ្ធ
- ២-លោក ធិម អង្គរស
- ៣-លោក ម៉ា ណូរ៉ាវីន

ឃ-គ្រឿងឥស្សរិយយស ព្រះរាជទានាចារ្យកម្ពុជា ថ្នាក់ ធិបតី

- ១-លោក សេក សំអាត
- ២-លោក ចៅ ពេជ្រសង្វារ
- ៣-លោក តាន់ ប៊ុនណេត
- ៤-លោក យៀប ប៊ុនថា
- ៥-លោក កាំង សោភ័ណ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩

ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

៣៣.១៥០៤.២០២

M.is.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/៤០៣

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ឆ្នោសព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរិយយស ព្រះរាជានាមក្រអម្ពុជា ថ្នាក់ មហាសេនីចម្បង

- ១- ព្រះគ្រូច្បងម្នោ កែវ ច័ន្ទដារ៉ា
- ២- លោក សេង សីលា
- ៣- លោក លឹម សៀងហេង
- ៤- លោកស្រី ជុំ កំរង

ខ-គ្រឿងឥស្សរិយយស មុនីសារាត៌្តន្ត ថ្នាក់ មហាសេនា

- ១- ឧបាសក រាជ តាំង
- ២- អ្នកស្រី សួស វណ្ណា
- ៣- លោក សោម ឌុម
- ៤- លោក សោម ទី
- ៥- ឧបាលីកា ញឹក សារ៉េន
- ៦- ឧបាលីកា ហុក សុភន្តា
- ៧- អ្នកស្រី តូច លីណា
- ៨- លោក ម៉ៅ ម៉ាក់

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩

**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋមន្ត្រី**

Handwritten signature

Handwritten signature

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ុន ណិន



ព្រះរាជក្រឹត្យ

នស/រកត/០៤១៩/៥០០២

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ឱ្យសេចក្តីព្រះរាជណាម

នូវ

ក- គ្រឿងឥស្សរិយយស **ព្រះរាជណាមក្រកម្ពុជា** ថ្នាក់ **មហាសេរីវិបុល**

- ១- លោកស្រី **ហ៊ុំ ចាន់ដានី**
- ២- លោក **អ៊ាម ឈុនស្រីវាង**

ខ- គ្រឿងឥស្សរិយយស **មុនីសារាគំណន្ត** ថ្នាក់ **មហាសេនា**

- ១- លោក **ហ៊ុំ វិរៈ**
- ២- លោក **ធាន ចុន្ទា**
- ៣- លោក **យុ សុភ័ក្រ្ត**
- ៤- លោក **អ៊ុំ អេង**
- ៥- លោក **អៀង ហុន**
- ៦- លោក **វ៉ាន វ៉ាន់**

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩

ក្នុងព្រះបរមនាម និងតាមព្រះរាជក្រឹត្យសម្រេច

ប្រមុខរដ្ឋមន្ត្រី

លេខ. ១៩០៤.៥០០៤

(Signature)

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិសោយឈប់ផ្អាក **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/២០២៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់ព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរិយយសមុនីសារាត៍ណ្ណ ថ្នាក់ មហាសេរីវិញ្ញាណ

- ឧកញ៉ា ប៊ុន សុង

ខ-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី

- វរសេនីយ៍ទោ ហែម ញាណ អត្តលេខ ០១៥៧៧១

គ-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា

- វរសេនីយ៍ត្រី ប៉ង យឹម អត្តលេខ ០២៦៧៨៨

ឃ-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សប្បដិ

- ១ វរសេនីយ៍ទោ កូរ ប៊ុនធឿន អត្តលេខ ០៧៦៥៤៣
- ២ វរសេនីយ៍ទោ សុខ ស្រេង អត្តលេខ ០១៦០៨២
- ៣ វរសេនីយ៍ទោ យ៉ែម ចាន់សុខា អត្តលេខ ០២៧៨១៧
- ៤ អនុសេនីយ៍ឯក ជាន់ សុវណ្ណ អត្តលេខ ០៥៦៧៣៤
- ៥ អនុសេនីយ៍ឯក ជិន ផល្លា អត្តលេខ ០៦៣៧០៩
- ៦ អនុសេនីយ៍ឯក មុត ចាន់វិទ្ធី អត្តលេខ ០៦៣៥៨៦
- ៧ អនុសេនីយ៍ឯក ស្រី វិញសាង អត្តលេខ ១៤៩៩៤៥
- អនុសេនីយ៍ឯក ស្រី ណារ៉ុង អត្តលេខ ០៦៣៥៩០
- អនុសេនីយ៍ឯក រស់ សារី អត្តលេខ ០៩១០០៩
- អនុសេនីយ៍ទោ កែវ ចាន់សុវណ្ណវិទ្ធី អត្តលេខ ១៤៦៧៧៧
- ១១ អនុសេនីយ៍ត្រី ងន ទ្រី អត្តលេខ ១៥០០០០



ង-គ្រឿងឥស្សរិយយសសេនាជ័យសិទ្ធិ

| | | | |
|---|-----------------|-------------|----------------|
| ១ | ឧត្តមសេនីយ៍ទោ | ទុយ ប៊ុនលី | អត្តលេខ ០០៣៩០០ |
| ២ | ឧត្តមសេនីយ៍ទោ | អ៊ុក សំអាត | អត្តលេខ ០០១១៩៥ |
| ៣ | ឧត្តមសេនីយ៍ត្រី | ទេស សុវឌ្ឍី | អត្តលេខ ០០២៧១១ |
| ៤ | ឧត្តមសេនីយ៍ត្រី | ជា ព្រឿង | អត្តលេខ ០១២២៣៨ |
| ៥ | ឧត្តមសេនីយ៍ត្រី | ស៊ឹម វ៉ែ | អត្តលេខ ០០៣៩១៧ |
| ៦ | ឧត្តមសេនីយ៍ត្រី | ថៃ សុវណ្ណ | អត្តលេខ ០១០១១៦ |

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩

ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

M. S.

៣៣៧.១៥០៤.៥០៥

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/២០១៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឆ្នោសព្រះរាជនាន

នូវ

ក-គ្រឿងឥស្សរិយយស **មុនីសារាភ័ណ្ណ** ថ្នាក់ **មហាសេរីវង្សន៍**

- ១-ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អត្តលេខ ០១៤១៣៨
- ២-ឧត្តមសេនីយ៍ឯក សាយ សុវិន្ទ អត្តលេខ ០០៤៦៥៧
- ៣-ឧត្តមសេនីយ៍ឯក ឡៃ ចិត្តា អត្តលេខ ០១៤៤៥០
- ៤-ឧត្តមសេនីយ៍ទោ មាស ស៊ីណា អត្តលេខ ០០១៦៦៧
- ៥-ឧត្តមសេនីយ៍ទោ ងី វណ្ណឌីម អត្តលេខ ០០១៨៣៣
- ៦-ឧត្តមសេនីយ៍ទោ ជ្រឹង សុផល អត្តលេខ ០០១៨៣៤
- ៧-ឧត្តមសេនីយ៍ទោ ឡាច ឆីន អត្តលេខ ០០១៦៤២
- ៨-ឧត្តមសេនីយ៍ទោ សុខ ងួន អត្តលេខ ០១៧៥៦៩
- ៩-ឧត្តមសេនីយ៍ទោ ហេង សុផល អត្តលេខ ០០១៧២៦

ខ-គ្រឿងឥស្សរិយយស **ព្រះរាជានាចក្រកម្ពុជា** ថ្នាក់ **ធិបតីន្ត**

- ឧត្តមសេនីយ៍ត្រី គង់ សារឿន អត្តលេខ ០២៤៩១១

គ-គ្រឿងឥស្សរិយយស **ព្រះរាជានាចក្រកម្ពុជា** ថ្នាក់ **អស្សុប្បន្និ**

- ១-ឧត្តមសេនីយ៍ទោ ណឹម សុវត្ថិ អត្តលេខ ២០០០៧៣
- ២-ឧត្តមសេនីយ៍ឯក សាយ សុភ័សុវត្ថិ អត្តលេខ ១៦៨៤៦៣
- ៣-ឧត្តមសេនីយ៍ឯក ឆន់ សាកល អត្តលេខ ០៥៨៥០៨
- ៤-ឧត្តមសេនីយ៍ឯក ម៉ិន ហ៊ាន អត្តលេខ ២១៦៣៨០



| | | |
|-----------------|-------------------|----------------|
| ៥-វរសេនីយ៍ឯក | ខៀវ សុខា | អគ្គលេខ ១៦៨៤៦៧ |
| ៦-វរសេនីយ៍ទោ | ម៉ម វិទូ | អគ្គលេខ ០៥៨៥៦០ |
| ៧-វរសេនីយ៍ទោ | លី ម៉េង | អគ្គលេខ ១៦៣៧៣៧ |
| ៨-វរសេនីយ៍ទោ | ហួន សង្ហារស្ស | អគ្គលេខ ០៥៨៤៨០ |
| ៩-វរសេនីយ៍ទោ | សួន អេដែន | អគ្គលេខ ០៦៦៧១១ |
| ១០-វរសេនីយ៍ទោ | ស្រ៊ុន លីមសុង | អគ្គលេខ ២១៤០១៣ |
| ១១-វរសេនីយ៍ទោ | ឯម ស្នាក់ | អគ្គលេខ ០៥៨១៥៩ |
| ១២-វរសេនីយ៍ទោ | ប៉ែន ចាន់សយ | អគ្គលេខ ០៥៨១៥៨ |
| ១៣-វរសេនីយ៍ទោ | ហួរ ថៃ | អគ្គលេខ ០២៤៧៣៨ |
| ១៤-វរសេនីយ៍ទោ | ខាំ សម្បត្តិ | អគ្គលេខ ១៦៤៣៣៤ |
| ១៥-វរសេនីយ៍ទោ | ហ្លួង ឬទ្ធិ | អគ្គលេខ ១៦៩១១ |
| ១៦-វរសេនីយ៍ទោ | សុន រ៉ូមី | អគ្គលេខ ១៣៨៣៨២ |
| ១៧-វរសេនីយ៍ទោ | ប្រាក់ រតនា | អគ្គលេខ ០៤៧៩៤៩ |
| ១៨-វរសេនីយ៍ទោ | ម៉ន ច័រ៉ុង | អគ្គលេខ ១៦៣៧៥៩ |
| ១៩-វរសេនីយ៍ទោ | យី បូរិទ្ធ | អគ្គលេខ ១៦៣៧៣២ |
| ២០-វរសេនីយ៍ទោ | ប៊ុន ច័ន្ទកុលវត្ត | អគ្គលេខ ២១៦៣៧៨ |
| ២១-វរសេនីយ៍ទោ | ជឹម សុម៉ាឡែន | អគ្គលេខ ០៣៥០១៧ |
| ២២-វរសេនីយ៍ត្រី | ហ៊ាន ចន្ទី | អគ្គលេខ ១៩១៩៩៣ |
| ២៣-វរសេនីយ៍ត្រី | ប៉ុម ពិនស្នាក់ | អគ្គលេខ ១៦៣៥១៥ |
| ២៤-វរសេនីយ៍ត្រី | អឿ សំអាត | អគ្គលេខ ០៦៧៧១២ |
| ២៥-វរសេនីយ៍ត្រី | សាយ សក្តិសុផាន់ណា | អគ្គលេខ ០៦៧៦៤៨ |
| ២៦-វរសេនីយ៍ត្រី | អាត រូចណា | អគ្គលេខ ២១៩៤៦២ |
| ២៧-វរសេនីយ៍ត្រី | ប៉ែត សាវ័ន្ត | អគ្គលេខ ១៩១៩៩៦ |

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩
ក្នុងនាមប្រធានាធិបតី និងនាយករដ្ឋមន្ត្រី
ប្រមុខរដ្ឋស្តីទី

៣៣.១៥០៤.៥១០

His.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៩/៤០៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី
(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)
ឧបនាយករដ្ឋមន្ត្រី

នូវ

ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីឧត្តុង្គ

- ១-ព្រះតេជគុណ ងួន សុខហេង
- ២-លោកជំទាវ ថោង សុជាតា
- ៣-លោកជំទាវ និល សុគន្ធារី
- ៤-លោកជំទាវ ផៃ អែរឡុង
- ៥-លោក វីក សុត្តា
- ៦-លោក អ៊ុង ពិសិដ្ឋ

ខ-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ណ ថ្នាក់ មហាសេរីឧត្តុង្គ

- ១-ព្រះតេជគុណ តេង ភក្តី
- ២-ឯកឧត្តម យ៉ែម សារឿន
- ៣-ព្រះតេជគុណ នូ ណឹម
- ៤-ឯកឧត្តម សន វី
- ៥-ឯកឧត្តម ចន្ទ វិមល
- ៦-ឯកឧត្តម ហ៊ឹម ប៊ុណ្ណារ៉ា
- ៧-អ្នកស្រី ចន្ទ វី

គ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា

- ១-ព្រះតេជគុណ នន់ ចាន់ណា
- ២-ឯកឧត្តម ឆាយ ឌុម
- ៣-ឯកឧត្តម ង៉ែត ច័ន្ទមុនី
- ៤-ឯកឧត្តម មាស ចលណ
- ៥-លោកជំទាវ ផៃ កុសុរិកា



យ-គ្រឿងឥស្សរិយយស មុនីសាវត្ថុន្ទ ថ្នាក់ មហាសេនា

- ១-ព្រះតេជគុណ ឃុន សុផាត
- ២-ឧបាសិកា ឡោ សុខុន
- ៣-ឧបាសិកា អ៊ុក ស៊ីន្ទ
- ៤-លោក ឈាង តាង
- ៥-លោក ភួង យ៉េត
- ៦-លោក អ៊ឹង ណាងហួរ
- ៧-ឯកឧត្តម អ៊ិន សុភាព
- ៨-លោក ស្ងួង វុត្តា
- ៩-លោកស្រី ឃុត ចាន់សាលី
- ១០- កញ្ញា ចន្ទ លីនណា
- ១១- លោក ហ៊ឹម អ៊ុយគាង
- ១២-លោកជំទាវ ឈឹម បញ្ញា
- ១៣-លោក ហ៊ឹម អ៊ុយយាង

ង-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតីន្ត
 -អ្នកស្រី កែវ វរលក្ខណ៍

៣៣.១៧០៤.៥១១

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩
 ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
 ប្រមុខរដ្ឋស្តីទី

(Handwritten signature)

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
 ឧបនាយករដ្ឋមន្ត្រីប្រចាំការ
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន





ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៩/២០១៩

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី
(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជនាម
នូវ

ក-គ្រឿងឥស្សរិយយសព្រះរាជនាមក្រកម្ពុជា ថ្នាក់ បរាសេរីឧឡាន

- ១ ឧត្តមសេនីយ៍ទោ ស៊ុន ភាត់ អត្តលេខ០១៧៥៤០
- ២ ឧត្តមសេនីយ៍ត្រី ព្រឹម វិរះ អត្តលេខ០០២៨៤៥

ខ-គ្រឿងឥស្សរិយយសមុនីសារាត្នន្ត ថ្នាក់ បរាសេរីឧឡាន

- ១ វរសេនីយ៍ឯក កែវ ណារិទ្ធ អត្តលេខ០៣០១២៧
- ២ វរសេនីយ៍ទោ លឹម វណ្ណៈ អត្តលេខ០៣០១២៦

គ-គ្រឿងឥស្សរិយយសព្រះរាជនាមក្រកម្ពុជា ថ្នាក់ បរាសេនា

- ១ វរសេនីយ៍ឯក វិញ រឿន អត្តលេខ០១០១៥១
- ២ វរសេនីយ៍ឯក វ៉ា ញ៉ាញ់ អត្តលេខ០២៤៣៤១

ឃ-គ្រឿងឥស្សរិយយសព្រះរាជនាមក្រកម្ពុជា ថ្នាក់ ធិបតី

- ១ ឧត្តមសេនីយ៍ត្រី ឃឹម ណារិទ្ធ អត្តលេខ០៦៩៨០១
- ២ វរសេនីយ៍ឯក មឿង សារ៉ន់ អត្តលេខ០១០១៤៩
- ៣ វរសេនីយ៍ឯក ហង្ស ពៅ អត្តលេខ០០៩៩៨៤
- ៤ វរសេនីយ៍ទោ នឹម ប៊ុនធឿន អត្តលេខ០១០១៥២

ង-គ្រឿងឥស្សរិយយសព្រះរាជនាមក្រកម្ពុជា ថ្នាក់ អស្សបូធិ

- ១ ឧត្តមសេនីយ៍ត្រី កា ដេត អត្តលេខ០០០៧៥០
- ២ ឧត្តមសេនីយ៍ត្រី ធីម សាវុធ អត្តលេខ០១០១៦៤
- ៣ វរសេនីយ៍ឯក ចាន់ សុផល អត្តលេខ០១០៨៥៣៥



| | | | |
|----|------------|---------------|---------------|
| ៤ | វរសេនីយ៍ឯក | គង់ ឃួន | អគ្គលេខ០៣០១១១ |
| ៥ | វរសេនីយ៍ឯក | ឈុប ឆើត | អគ្គលេខ០១៧៥៤៣ |
| ៦ | វរសេនីយ៍ឯក | ថៃ វិន | អគ្គលេខ០៣០០៩០ |
| ៧ | វរសេនីយ៍ឯក | ទឹម អ៊ឹង | អគ្គលេខ០៣០១០៤ |
| ៨ | វរសេនីយ៍ឯក | គង់ ហិត | អគ្គលេខ០១៨៦៧៥ |
| ៩ | វរសេនីយ៍ឯក | រុញ សុវណ្ណនី | អគ្គលេខ០១០១៥៨ |
| ១០ | វរសេនីយ៍ឯក | សួរ ណារ៉ា | អគ្គលេខ០៣០០៩៣ |
| ១១ | វរសេនីយ៍ឯក | ធីម សុភាព | អគ្គលេខ០១០១៤៤ |
| ១២ | វរសេនីយ៍ទោ | មឿន ខេមរា | អគ្គលេខ០១៨៧៩៥ |
| ១៣ | វរសេនីយ៍ទោ | ឡាច កុសល៍ | អគ្គលេខ០៧០០១២ |
| ១៤ | វរសេនីយ៍ទោ | នួន ណាក់ | អគ្គលេខ០១០១៥៧ |
| ១៥ | វរសេនីយ៍ទោ | អូម រុន | អគ្គលេខ០១០១៦៥ |
| ១៦ | វរសេនីយ៍ទោ | នឿវ ផាត់ | អគ្គលេខ០១៩០៤៣ |
| ១៧ | វរសេនីយ៍ទោ | លុយ សុភាព | អគ្គលេខ០១៩៥០៩ |
| ១៨ | វរសេនីយ៍ទោ | ខេង ពៅ | អគ្គលេខ០១៩៥១២ |
| ១៩ | វរសេនីយ៍ទោ | មុយ ប៊ុនធឿន | អគ្គលេខ០៣០១០១ |
| ២០ | វរសេនីយ៍ទោ | ភត់ វិសាល | អគ្គលេខ០១៩០៣២ |
| ២១ | វរសេនីយ៍ទោ | ហឿន ឌិត | អគ្គលេខ០១៨៧៨៧ |
| ២២ | វរសេនីយ៍ទោ | មាន ចំរើន | អគ្គលេខ០៥១៣២០ |
| ២៣ | វរសេនីយ៍ទោ | ឡុង ប៊ុនណារ៉ា | អគ្គលេខ០៣០១១៤ |
| ២៤ | វរសេនីយ៍ទោ | ម៉ែន សារិទ្ធ | អគ្គលេខ០៥០៩៩៦ |
| ២៥ | វរសេនីយ៍ទោ | យឹម អ្នង | អគ្គលេខ០១៩០៩៦ |
| ២៦ | វរសេនីយ៍ទោ | ឡា ប៊ុនហាន | អគ្គលេខ០១៩០៨០ |
| ២៧ | វរសេនីយ៍ទោ | ចាន់ រស្មី | អគ្គលេខ០១៩៥១១ |
| ២៨ | វរសេនីយ៍ទោ | មួត កុសល្យ | អគ្គលេខ០១៩៥១៣ |
| ២៩ | វរសេនីយ៍ទោ | ពៅ ចាន់ធឿន | អគ្គលេខ០៣០១១០ |
| ៣០ | វរសេនីយ៍ទោ | ម៉ី សារ៉េត | អគ្គលេខ០៣០១៥៣ |
| | វរសេនីយ៍ទោ | ឡឿង ឡឿង | អគ្គលេខ០១៩៥១៦ |
| | វរសេនីយ៍ទោ | ទុយ កី | អគ្គលេខ០៣០១៤៣ |



| | | | |
|----|--------------|---------------|---------------|
| ៣៣ | វរសេនីយ៍ទោ | ធីម យឿង | អត្តលេខ០៥១៣៤៦ |
| ៣៤ | វរសេនីយ៍ទោ | ព្រឿង កែប | អត្តលេខ០១៨៥៧៧ |
| ៣៥ | វរសេនីយ៍ទោ | យ៉ាត ភឿន | អត្តលេខ០១៩៥១៨ |
| ៣៦ | វរសេនីយ៍ទោ | សាយ ចំរើន | អត្តលេខ០៣០១៥២ |
| ៣៧ | វរសេនីយ៍ទោ | ឌី លុយ | អត្តលេខ០១៧៥៤៥ |
| ៣៨ | វរសេនីយ៍ត្រី | ទេស សុខា | អត្តលេខ០០៨១២ |
| ៣៩ | វរសេនីយ៍ត្រី | ហ៊ាន ផាន់នី | អត្តលេខ០១១៨១០ |
| ៤០ | វរសេនីយ៍ត្រី | លុក ណារឿន | អត្តលេខ២២០៧៤៨ |
| ៤១ | វរសេនីយ៍ត្រី | អ៊ុន សុវណ្ណថន | អត្តលេខ០១៩៧៨៣ |
| ៤២ | វរសេនីយ៍ត្រី | វត្ត វ៉ា | អត្តលេខ០៤១៩៥២ |
| ៤៣ | វរសេនីយ៍ត្រី | កង វិបុល | អត្តលេខ០៥១១៣៩ |
| ៤៤ | វរសេនីយ៍ត្រី | គីវ វិថ្លី | អត្តលេខ០៥១២៤៦ |
| ៤៥ | វរសេនីយ៍ត្រី | ស៊ុយ ណារ៉ា | អត្តលេខ០៣០០៩៦ |
| ៤៦ | វរសេនីយ៍ត្រី | អ៊ុន ហ៊ាន | អត្តលេខ០៥១២៤០ |
| ៤៧ | វរសេនីយ៍ត្រី | ពៅ គង់ស៊ីថា | អត្តលេខ០៥២៣៤៨ |
| ៤៨ | វរសេនីយ៍ត្រី | និត ច័ន្ទតារា | អត្តលេខ២១៨៥២៩ |
| ៤៩ | វរសេនីយ៍ត្រី | ហ៊ុន ប៊ុនធឿន | អត្តលេខ០៣៤៨៨៣ |
| ៥០ | វរសេនីយ៍ត្រី | យិញ ថាច់ | អត្តលេខ០៥១១៩៥ |
| ៥១ | វរសេនីយ៍ត្រី | មិន សីហា | អត្តលេខ២២០៩៥៥ |
| ៥២ | វរសេនីយ៍ត្រី | អូ គឹមស្រាង | អត្តលេខ២១៨១៩០ |

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩

ក្នុងព្រះបរមនាម និងតាមព្រះរាជក្រឹត្យសម្រាប់

ប្រមុខរដ្ឋស្តីទី

H. is.

Handwritten signature

សម្តេចប្រធានសេនាតក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

នស/រកត/០៤១៩/២០១៩

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរិយយស **ជាតូបការ**

១-ឯកឧត្តម **លី សុខគឹម**

២-លោក **អោម មុនីវណ្ណ**

ខ-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **មហាសេនីវឌ្ឍន៍**

១-លោកជំទាវ **គឹម ច័ន្ទនិមល**

២-លោក **គាន់ ឫទ្ធិ**

៣-លោក **ច័ន្ទ សំណាង**

៤-លោក **សុខ ស៊ាន**

៥-លោកស្រី **សារុន សោភា**

៦-លោកស្រី **សារុន សម្ពុស្ស**

៧-លោក **ហុន លីមហ៊ុន**

៨-លោក **ចាន់ ចក្រី**

៩-លោក **ម៉េង សេនីវឌ្ឍន៍**

១០-លោក **ដួង ច័ន្ទស៊ី**

១១-លោក **ហោ រៀងម៉ីន**

១២-លោក **ហោង ស៊ាន**

១៣-លោក **ហួន ត័កនាន់**

១៤-លោក **ហួន ម៉េងហួន**

១៥-លោក **ម៉េង កក្កី**

១៦-លោក **ត្រៀម ណារីម**

១៧-លោក **ផេង នាត**

១៨-លោក **សៅ ចន្ទី**

១៩-លោក **អ៊ុក សាម៉េក**

គ-គ្រឿងឥស្សរិយយស **សុវត្តារា** ថ្នាក់ **មហាសេនីវឌ្ឍន៍**

១-លោក **ម៉េង ពិសិដ្ឋ**

២-លោកស្រី **សីម សុភាព**

៣-លោក **យូ គឹមលី**

៤-លោក **ម៉េង វណ្ណី**

ឃ-គ្រឿងឥស្សរិយយស **មុនីសាវណ្ណ** ថ្នាក់ **មហាសេនីវឌ្ឍន៍**

១-ឯកឧត្តម **ហោង មុនីន**

២-ឯកឧត្តម **សេង ហួន**

២-ឯកឧត្តម **ផន សារឿង**

៤-ឯកឧត្តម **នាន់ ភា**

៤-លោក **នាំង ហុន**

៦-លោក **ស្រីម គន់ចិន្ដា**



- ៧-លោក គុច វ៉ាន់តី
- ៩-លោកស្រី ស្រី ចន្ទ្រៈ
- ១១-លោក ហ៊ុន ម៉េងវ៉ាង
- ១៣-លោក មិន សុវិសាល
- ៨-លោក គុច ឆន្ទាន
- ១០-លោក ផាង គីមហួត
- ១២-លោក ជួប អគ្គី
- ១៤-លោក ឱម ធីត្យសត្យា
- ៥-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា
- ១-លោក ម៉ុំ ឌីណា
- ២-លោក គុ ស៊ីវ៉ាន់សាវ៉ា
- ៣-លោក សុខ សុវិធា
- ៤-លោក ធួច លីលែល
- ៥-លោក កែវ ហេងហុន
- ៦-លោក ឡេង ស៊ីមតុន
- ៧-លោក គី ច័ន្ទស្រី
- ៨-លោក ឆាយ បញ្ញា
- ៩-លោក ជា សេរីសុជាតិ
- ១០-កញ្ញា សាន ម៉ូលីកា
- ១១-លោក លី ចន្ទ្រៈថន
- ១២-លោក ស៊ី វណ្ណ
- ១៣-លោក ឈុន សោភា
- ៦-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ណ ថ្នាក់ មហាសេនា
- ១-លោកស្រី ហ៊ុ សុហ្វាង
- ២-លោក សូ ហុនថេ
- ៣-លោកស្រី ម៉ា ហុន
- ៧-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី
- ១-លោក ហេង សំណាង
- ២-លោក គីម ចាន់ស្វា
- ៣-លោក ឡេ សុខសម្បត្តិ
- ៤-លោក សេន សេរី
- ៥-លោក កាង ចាន់
- ៦-លោក លាង ហេង
- ៧-លោកស្រី ដុន លក្ខិណា
- ៨-លោក ស៊ី ច័ន្ទ
- ៩-លោក ម៉ុក ចំរើន
- ១០-លោក ឡើង ខាយរ៉ី
- ១១-លោក ឈុន បញ្ញា
- ១២-លោក មិន សេរីមុត្រ
- ១៣-លោក ម៉ែន សារ៉េត
- ១៤-លោកស្រី គុច កេនៈពិសី
- ១៥-លោក នេត សុវណ្ណវិធុ
- ១៦-លោក សុខ និមល
- ១៧-កញ្ញា នាង ស៊ីតា
- ១៨-លោក ណាំ សុភិល
- ១៩-លោក ថា ម៉ាឌីន
- ២០-លោក ស៊ុន ហ៊ុន
- ២១-លោក កុយ ស្រាង
- ២២-លោក ហ៊ុន ម៉ឺន្ណា
- ២៣-លោក នី ម៉ារ៉ា

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩
 ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់មង្គល
 ប្រមុខរដ្ឋស្តីទី

ល.ល. ១៧០៤.៤១៣

M.S.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ
 បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
 ឧបនាយករដ្ឋមន្ត្រីប្រចាំការ
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត មិន ឈិន

- ៣-ព្រះកិត្តិមហាបញ្ញា សុខ សារិទ្ធ
- ៥-លោកជំទាវ សាយ ចាន់កញ្ញា
- ៧-លោក ភ័ន់ សុខន
- ៩-លោក ឃី ធីរិ
- ១១-លោក គឹម វិបុល
- ១៣-លោក សុខ សារិទ្ធ
- ១៥-លោកស្រី ធីន មុរេមី
- ១៧-លោក ភឿន ភ័ណ្ណា
- ១៩-លោក រ៉ូន ឌុច
- ២១-លោក រស់ ឡានីន

- ៤-លោកស្រី លី វិរិយ៉ា
- ៦-លោកស្រី ស៊ា ធីរិ
- ៨-លោក អ៊ុយ មឿច
- ១០-លោក ហ៊ុន ស៊ាម
- ១២-លោកស្រី ជូ បុត្តានិកា
- ១៤-លោក ឃិន កែវពិសិដ្ឋ
- ១៦-លោក ឡាន ចិន្តារិទ្ធ
- ១៨-លោក ស៊ាម ចន្ទី
- ២០-លោក ផល សុខា
- ២២-លោក ម៉ុង យុន

ច-គ្រឿងឥស្សរិយយស សុចគ្មារ ថ្នាក់ មហាសេនា

- ១-លោក នរិន្ទ រិទ្ធ

ឆ-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ណ ថ្នាក់ សេនា

- ១-លោក ហេង ហ៊ុយ
- ៣-លោក សម្បត្តិ វិសាល
- ៥-លោក ឡាយ សារិទ្ធ
- ២-លោក ម៉ៅ ឧសតា
- ៤-លោក មឿច សុផល
- ៦-អ្នកអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុបត្តិ ពេជ្រសំរោត

ជ-គ្រឿងឥស្សរិយយស ព្រះបាណាចក្រកម្ពុជា ថ្នាក់ អនុប្បធិ

- ១-លោកវេជ្ជបណ្ឌិត រ៉េត ពុទ្ធជីកា
- ៣-លោក ចំណាន វ៉ានុច
- ៥-លោកទន្ធបណ្ឌិត លី យូឡេង
- ៧-លោក ពុម សារី
- ៩-លោកស្រី មឿក ផល្លា
- ១១-លោកគ្រូពេទ្យ យ៉ុង ប្រុស
- ១៣-លោកស្រី ឌុច ឡៃហ៊ាង
- ១៥-លោក ហ៊ុន សុខនី
- ១៧-លោក ផា ឡា
- ១៩-លោក ជា មុរី
- ២-លោកវេជ្ជបណ្ឌិត ហុក ណាវ៉ា
- ៤-លោក ឌុន សុភា
- ៦-លោក សយ ម៉ិននី
- ៨-លោក យុន ម៉ិនដុន
- ១០-លោកស្រី ម៉ុង ផល្លា
- ១២-លោកស្រីគ្រូពេទ្យ យុន មីតាច័ន្ទ
- ១៤-លោក អេង គីណាវ៉ា
- ១៦-លោក រិទ រុន
- ១៨-លោក ខាត ណាតី
- ២០-លោក យន់ ចានណា

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩
ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋមន្ត្រី

៣៣៧.១៩០៤.៥១៤

M.S.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
 ឧបនាយករដ្ឋមន្ត្រីប្រចាំការ
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/៤១១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន**
ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរិយយស **ជាតុបការ**

១-ឯកឧត្តម **លី នេង**

៣-វេជ្ជបណ្ឌិត **អ៊ិន សុឡៃត**

ខ-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **មហាសេនីវង្ស**

១-ឯកឧត្តមឱសថការី **អ៊ុំ វិភិត**

៣-វេជ្ជបណ្ឌិត **គុច ឡូ**

៥-ឯកឧត្តម **គុច ចុន្ទារ៉ា**

៧-ឯកឧត្តម **លី គីមរេន**

៩-ឯកឧត្តម **អ៊ុំ អ៊ុំស្យារ៉ា**

១១-លោក **គុច វិបុល**

១៣-លោក **ផាន គីតុ**

២-ឯកឧត្តម **ជា ណារិន**

៤-លោក **ផៃ ហាន**

៦-ឯកឧត្តមវេជ្ជបណ្ឌិត **ម៉េម គូម៉ា**

៨-ឯកឧត្តម **យុន ហួន**

១០-ឯកឧត្តម **សុខ ស៊ីវពិសិដ្ឋ**

១២-ឯកឧត្តម **ជេត មរកត**

១៤-ឯកឧត្តម **ឯក សំណាច**

១៦-លោក **មេង សារី**

១៨-លោក **អិវ សុខជីវិច**

គ-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **មហាសេនា**

១-ឱសថការី **យ៉ឹម សុខកន**

៣-លោក **ស៊ិន ស៊ីវន**

៥-វេជ្ជបណ្ឌិត **នួន សុគន្ធា**

៧-លោក **ម៉ន្ត មុនីជោត**

៩-លោក **គុច ចាន់ណា**

១១-វេជ្ជបណ្ឌិត **សុភ ចាន់ណា**

១៣-វេជ្ជបណ្ឌិត **ជូ ម៉ុនីណា**

១៥-លោក **គុច សុខហៀន**

២-វេជ្ជបណ្ឌិត **នាយ សេរីមុនី**

៤-វេជ្ជបណ្ឌិត **នាយ គីមស្រេន**

៦-ឱសថការី **តាំង ប៉ារី**

៨-វេជ្ជបណ្ឌិត **យុន សោភ័ណភារា**

១០-លោក **ជាន ចាន់ណា**

១២-លោកស្រី **គាត ភិច្ច**

១៤-វេជ្ជបណ្ឌិត **អ៊ុំ សុភា**

១៦-លោក **ហាស សម្បត្តិមី**



ឃ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតីន្ត

- ១-លោក ជា សុផល ២-លោក សា លីមហិទ
- ៣-លោក សុភ ចន្ទ្យា ៤-វេជ្ជបណ្ឌិត ស៊ឹម ស៊ីញា
- ៥-លោកស្រី ម៉ង់ ឌីណា ៦-វេជ្ជបណ្ឌិត សុ មិសាន

ង-គ្រឿងឥស្សរិយយស សម្តេចព្រះបរមរាជវាំង ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីវ័ក្ខ ថ្នាក់ ធិបតីន្ត

- ១-លោក ឡែង ឡុងចាន់

ច-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា

- ១-លោក ស៊ិច ឡែន ២-លោក ហ៊ុន ឡា
- ៣-លោក ម៉េង ភិណ្ណារ៉ា ៤-លោកស្រី ស៊ី បុធា
- ៥-លោក អ៊ុក រ៉ូហ្វា ៦-លោក គង់ សំណាង
- ៧-កញ្ញា យុម លីចេន ៨-លោក ឈុំ ស៊ីនណារិទ្ធ
- ៩-លោក ម៉ែន សុគ្រានិទ្ធ ១០-លោកស្រី សៀម អ៊ុនធី
- ១១-លោក លៀម សុខាវារិទ្ធ ១២-លោក អ៊ិន សុខហេង
- ១៣-លោក ចង់ ច្រេង ១៤-លោក សោម ម៉ានិត
- ១៥-លោក កម សុខជា ១៦-លោក ប្រាក់ ឡា
- ១៧-លោក វ៉ែត ម៉ីនចេង ១៨-លោក ផន សីហា
- ១៩-លោក យ៉ឹម សុភក្តិ ២០-លោក ប៉ាង ពិសិទ្ធ
- ២១-លោក ធីត្វ ចាន់ម៉ីនឡើង ២២-លោក នាង ចន្ទ្យា
- ២៣-លោក ស៊ីន ឈាងហ៊ុន ២៤-លោក គុប ស៊ីត
- ២៥-ឱសថការី អ៊ុំ សម្បូរណ៍ ២៦-លោក ជុន ប៊ីង
- ២៧-លោកស្រី ឯម ថាវី ២៨-លោក រ័ក្ខ រម្យនា
- ២៩-Mr Lieven Vernaeve ៣០-លោក រេន លីហ៊ាន់

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩
ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

Handwritten signature

M. S.

សម្តេចវិបុលសេនាភក្តិ សាយ ឈុំ

បានបង្គាប់ត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/២១៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្របលេខ នស /រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្របលេខ នស / រកម / ០១៩៦ / ០៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង ជារដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន :

| | | | |
|-------------|-------------|-----------------|--------------------|
| ១- ឯកឧត្តម | សេង | ឈួន | ជារដ្ឋលេខាធិការ |
| ២- ឯកឧត្តម | យ៉ិត | បុណ្ណា | ជារដ្ឋលេខាធិការ |
| ៣- ឯកឧត្តម | ស៊ីយ | សាន | ជារដ្ឋលេខាធិការ |
| ៤- ឯកឧត្តម | បុង | ប៊ុនហួន | ជារដ្ឋលេខាធិការ |
| ៥- ឯកឧត្តម | ឈួន | វិន | ជារដ្ឋលេខាធិការ |
| ៦- ឯកឧត្តម | ឡេង | ធនយុទ្ធា | ជារដ្ឋលេខាធិការ |
| ៧- លោកជំទាវ | កុយ | សុដានី | ជារដ្ឋលេខាធិការ |
| ៨- លោកជំទាវ | ម៉ម | រេនា | ជារដ្ឋលេខាធិការ |
| ៩- លោកជំទាវ | សម | នីវ៉ារ៉ា | ជារដ្ឋលេខាធិការ |
| លោកជំទាវ | តុន | ងឡី | ជាអនុរដ្ឋលេខាធិការ |
| ឯកឧត្តម | ប៊ុន | សុផាត | ជាអនុរដ្ឋលេខាធិការ |



មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព.ស. ១៩០៤.៥១៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៩

ស៊ីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

ស្តីពី

ការផ្តល់គោរមងារអភិវឌ្ឍន៍ និងរាជបណ្ឌិត្យសភាកម្ពុជា

នស/រកត/០៤១៩/៤១៤

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកែសម្រួលមាត្រា ៦ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៤ មាត្រា១៧ និង មាត្រា២០ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧១៧/៥៨៦ ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលមាត្រា ៦ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា និងមាត្រា៤ថ្មី, មាត្រា១០ថ្មី, មាត្រា១១ថ្មី, មាត្រា១២ថ្មី និងមាត្រា២០ថ្មី នៃព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០០៥ ស្តីពីការកែសម្រួលមាត្រា ៦ មាត្រា១០, មាត្រា១១, មាត្រា១២, មាត្រា១៤, មាត្រា១៧ និងមាត្រា២០ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា



- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៧/៥៩២ ចុះថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៧/៥៩៣ ចុះថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៧ ស្តីពីការតែងតាំងសមាសភាពថ្នាក់ដឹកនាំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០១១៨/០៩៧ ចុះថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៨ ស្តីពីក្របខណ្ឌគោរមងារនៃរាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម **នាយ ថន** ជា **កិត្តិសេដ្ឋាបណ្ឌិត** ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខាតទៅ ។

ពល. ១៩០៤.៥១៥

ស ហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



[Signature]
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



**ព្រះរាជក្រឹត្យ
ស្តីពី**

នស/រកត/០៤១៩/២១៥

ការផ្តល់គោរមងារអភិក្ខិយស នៃរាជបណ្ឌិត្យសភាកម្ពុជា

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកែសម្រួលមាត្រា៤ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៤ មាត្រា១៧ និង មាត្រា២០ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧១៧/៥៨៦ ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលមាត្រា ៦ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា និងមាត្រា៤ថ្មី, មាត្រា១០ថ្មី, មាត្រា១១ថ្មី, មាត្រា១២ថ្មី និងមាត្រា២០ថ្មី នៃព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០០៥ ស្តីពីការកែសម្រួលមាត្រា៤ មាត្រា១០, មាត្រា១១, មាត្រា១២, មាត្រា១៤, មាត្រា១៧ និងមាត្រា២០ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា



- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៧/៥៩២ ចុះថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៧/៥៩៣ ចុះថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៧ ស្តីពីការតែងតាំងសមាសភាពថ្នាក់ដឹកនាំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០១១៨/០៩៧ ចុះថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៨ ស្តីពីក្របខណ្ឌគោរមងារនៃរាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោកជំទាវ **ឃុន សុដារី** ជា **អិត្តិសទ្ធិហាមឆ្មិត** ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ ។

ពល.១៧០៤.៥១៧

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ
ស្តីពី**

នស/រកត/០៤១៩/៥១៦

ការផ្តល់គោរមងារអភិក្កិយស នៃរាជបណ្ឌិត្យសភាកម្ពុជា

យើង

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកែសម្រួលមាត្រា៤ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៤ មាត្រា១៧ និង មាត្រា២០ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧១៧/៥៨៦ ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលមាត្រា ៦ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា និងមាត្រា៤ថ្មី, មាត្រា១០ថ្មី, មាត្រា១១ថ្មី, មាត្រា១២ថ្មី និងមាត្រា២០ថ្មី នៃព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០០៥ ស្តីពីការកែសម្រួលមាត្រា៤ មាត្រា១០, មាត្រា១១, មាត្រា១២, មាត្រា១៤, មាត្រា១៧ និងមាត្រា២០ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា



- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៧/៥៩២ ចុះថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៧/៥៩៣ ចុះថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៧ ស្តីពីការតែងតាំងសមាសភាពថ្នាក់ដឹកនាំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០១១៨/០៩៧ ចុះថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៨ ស្តីពីក្របខណ្ឌគោរមងារនៃរាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា១ : ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម **ឌីត មន្តី** ជា **កិត្តិនីតិកោសលបណ្ឌិត** ។

មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ពល. ១៥០៤.៥៤០

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



Yim Nhin

កិត្តិនីតិកោសលបណ្ឌិត យីន ឈិន



**ព្រះរាជក្រឹត្យ
ស្តីពី**

នស/រកត/០៤១៩/៤១៧

ការផ្តល់គោរមងារអិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា

យើង

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកែសម្រួលមាត្រា៤ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៤ មាត្រា១៧ និង មាត្រា២០ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧១៧/៥៨៦ ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលមាត្រា ៦ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា និងមាត្រា៤ថ្មី, មាត្រា១០ថ្មី, មាត្រា១១ថ្មី, មាត្រា១២ថ្មី និងមាត្រា២០ថ្មី នៃព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០០៥ ស្តីពីការកែសម្រួលមាត្រា៤ មាត្រា១០, មាត្រា១១, មាត្រា១២, មាត្រា១៤, មាត្រា១៧ និងមាត្រា២០ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា



- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៧/៥៩២ ចុះថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៧/៥៩៣ ចុះថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៧ ស្តីពីការតែងតាំងសមាសភាពថ្នាក់ដឹកនាំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០១១៨/០៩៧ ចុះថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៨ ស្តីពីក្របខណ្ឌគោរមងារនៃរាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា១ : ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម **យ៉ែន ឃញ្ញា** ជា **កិត្តិនីតិកោសលបណ្ឌិត** ។

មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព.រ. ១៧០៤.៥៤១

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **យ៉ែន ឃញ្ញា**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/៥១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- ហត្ថលេខា៖ តែងតាំង និងផ្តល់ឋានៈដល់ឯកឧត្តម **តាន់ គុសល** ជានាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានឋានៈស្មើ អគ្គនាយក ។
- ហត្ថលេខា៖ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

១១ ខែ មេសា ឆ្នាំ ២០១៩

Handwritten signature

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤៧.០.៤៩.២០.២១



អនុក្រឹត្យ

ស្តីពី

ការបង្កើតមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ

ចំណុះក្រសួងមហាផ្ទៃ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានបង្កើត “មន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ” ចំណុះក្រសួងមហាផ្ទៃ សរសេរកាត់ថា **ម.ព.ផ.ក** ។

មាត្រា ២.-

- ម.ព.ផ.ក** មានភារកិច្ចជាអាទិ៍ ដូចខាងក្រោម៖
- ជាសេនាធិការឱ្យក្រសួងមហាផ្ទៃ លើការងារពិសោធន៍គុណភាពផលិតផល ការកំណត់អត្តសញ្ញាណផលិតផល និងលក្ខណៈវិនិច្ឆ័យ នៃផលិតផល
 - គ្រប់គ្រង និងថែទាំឧបករណ៍ សម្ភារបច្ចេកទេស របស់**ម.ព.ផ.ក**
 - ធ្វើតេស្ត ឬវិភាគផ្នែករូប គីមីសាស្ត្រ មីក្រូជីវសាស្ត្រ មេកានិក អគ្គិសនីអេឡិចត្រូនិក ដើម្បីកំណត់គុណភាព អត្តសញ្ញាណផលិតផល និងលក្ខណៈវិនិច្ឆ័យ នៃផលិតផល តាមការស្នើសុំ និងការចាំបាច់
 - ចូលរួម សហការសិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ អប់រំ អំពីគុណភាព សុវត្ថិភាពផលិតផល និងផលប៉ះពាល់
 - ចូលរួម សហការផ្តល់យោបល់ និងពិគ្រោះយោបល់អំពីផលិតផល
 - រៀបចំវិញ្ញាបនបត្រ ឬលិខិតគតិយុត្តិបញ្ជាក់គុណភាពផលិតផលតាមការចាំបាច់ និងតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ
 - សហប្រតិបត្តិការជាមួយមន្ទីរពិសោធន៍នៃស្ថាប័នជាតិ អន្តរជាតិ និងដៃគូនានា

-បូកសរុបរបាយការណ៍លទ្ធផលការងារ និងទិសដៅការងារអនុវត្តបន្ត ជូនក្រសួងមហាផ្ទៃ
-អនុវត្តភារកិច្ចផ្សេងទៀត ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ឲ្យ ។

មាត្រា ៣.-

ម.ព.ជ.ក ដឹកនាំដោយប្រធានមួយរូប មានឋានៈនិងបុព្វសិទ្ធិស្មើ ប្រធាននាយកដ្ឋាន ចំណុះ
ក្រសួងមហាផ្ទៃ និងអនុប្រធានមួយចំនួន ជាជំនួយការ មានឋានៈនិងបុព្វសិទ្ធិស្មើ អនុប្រធាននាយកដ្ឋាន
ចំណុះក្រសួងមហាផ្ទៃ ។

មាត្រា ៤.-

ម.ព.ជ.ក មានការិយាល័យចំណុះមួយចំនួន ។ ការរៀបចំ តួនាទី ភារកិច្ច រចនាសម្ព័ន្ធ និង
របៀបរបបធ្វើការងាររបស់ការិយាល័យនីមួយៗចំណុះ**ម.ព.ជ.ក** ត្រូវកំណត់ដោយប្រកាសរបស់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

មន្ត្រីនៃ**ម.ព.ជ.ក** ត្រូវតែជាមន្ត្រីដែលមានក្របខ័ណ្ឌនៅក្រសួងមហាផ្ទៃ ។

មាត្រា ៥.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៦.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង
ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ
ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ០៥ ខែ កើត ខែ កែស័ក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អន្លេងទទួល
- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៦
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៨១ អនក្រ.បក



**អនុក្រឹត្យ
ស្តីពី**

**ការកែសម្រួលមាត្រា២ មាត្រា២៥ មាត្រា២៦ និងមាត្រា៣៥ នៃអនុក្រឹត្យលេខ១៨៨ អនក្រ.បក
ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ និងមាត្រា៧ថ្មី នៃអនុក្រឹត្យលេខ១១៨ អនក្រ.បក
ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ
ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់
ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ
របស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន
- បានឃើញអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ
របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ១០៥ អនក្រ.បក ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៥ ស្តីពីការបន្ថែមមុខងារ ភារកិច្ច
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការបង្កើតនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាយកដ្ឋានផែនការនិងស្ថិតិ
នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងមជ្ឈមណ្ឌលព័ត៌មាននិងឯកសារកសិកម្ម ចំណុះក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ១៨៨ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការកែសម្រួលអគ្គនាយកដ្ឋាន
នៃក្រសួងទៅជាអគ្គលេខាធិការដ្ឋាន ការដំឡើងរដ្ឋបាលព្រៃឈើ រដ្ឋបាលជលផលឱ្យមានថ្នាក់ស្នើអគ្គនាយកដ្ឋាន
ការដំឡើងនាយកដ្ឋានក្សេត្រសាស្ត្រនិងកែលម្អដីកសិកម្មឱ្យទៅជាអគ្គនាយកដ្ឋានកសិកម្ម និងការកែសម្រួល
អគ្គនាយកដ្ឋានចម្ការកៅស៊ូ ទៅជាអគ្គនាយកដ្ឋានកៅស៊ូ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ
- បានឃើញអនុក្រឹត្យលេខ២២៤ អនក្រ.បក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ស្តីពីការដំឡើងនាយកដ្ឋាន
ផលិតកម្មនិងបសុព្យាបាល ទៅជាអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ
- បានឃើញអនុក្រឹត្យលេខ១១៨ អនក្រ.បក ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលមាត្រា២៧ និង
មាត្រា៣៤ នៃអនុក្រឹត្យលេខ១៨៨ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការកែសម្រួលអគ្គនាយកដ្ឋាន
នៃក្រសួងទៅជាអគ្គលេខាធិការដ្ឋាន ការដំឡើងរដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល ឱ្យមានថ្នាក់ស្នើអគ្គនាយកដ្ឋាន
ការដំឡើងនាយកដ្ឋានក្សេត្រសាស្ត្រនិងកែលម្អដីកសិកម្ម ឱ្យទៅជាអគ្គនាយកដ្ឋានកសិកម្ម និងការកែសម្រួល
អគ្គនាយកដ្ឋានចម្ការកៅស៊ូ ទៅជាអគ្គនាយកដ្ឋានកៅស៊ូ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ

- បានឃើញអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សម្រេច

មាត្រាមួយ .-

មាត្រា២ មាត្រា២៥ មាត្រា២៦ និងមាត្រា៣៥ នៃអនុក្រឹត្យលេខ១៤៨ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការកែសម្រួលអគ្គនាយកដ្ឋាននៃក្រសួង ទៅជាអគ្គលេខាធិការដ្ឋាន ការដំឡើងរដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល ឱ្យមាន ថ្នាក់ស្មើអគ្គនាយកដ្ឋាន ការដំឡើងនាយកដ្ឋានក្សេត្រសាស្ត្រនិងកែលម្អដឹកនាំកសិកម្ម ឱ្យទៅជាអគ្គនាយកដ្ឋានកសិកម្ម និង ការកែសម្រួលអគ្គនាយកដ្ឋានចម្ការកៅស៊ូ ទៅជាអគ្គនាយកដ្ឋានកៅស៊ូស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមាត្រា២៧ថ្មី នៃអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបានកែសម្រួល ដូចខាងក្រោម៖

មាត្រា២ .-

- អគ្គលេខាធិការដ្ឋាន មានភារកិច្ចធ្វើជាសេនាធិការឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការងារ៖
 - សម្របសម្រួល តាមដាន និងរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវសកម្មភាព គ្រប់ផ្នែករបស់អគ្គនាយកដ្ឋាន រដ្ឋបាលជំនាញ នាយកដ្ឋាន អង្គភាពក្រោមឱវាទ ទាំងថ្នាក់កណ្តាល និងរាជធានី ខេត្ត ព្រមទាំងគ្រឹះស្ថានសាធារណៈរដ្ឋបាលចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសម្រេច គោលដៅ និងធានានិរន្តរភាព សង្គតិភាព និងប្រសិទ្ធភាព ក្នុងការបំពេញបេសកកម្ម និងការអនុវត្តភារកិច្ច របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 - សម្របសម្រួលក្នុងការរៀបចំនិងកសាងគោលនយោបាយ យុទ្ធសាស្ត្រ ផែនការ និងកម្មវិធីអភិវឌ្ឍន៍វិស័យ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល
 - សម្របសម្រួល ជំរុញការរៀបចំ និងតាក់តែងសេចក្តីព្រាងអត្ថបទច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានរៀបចំតាក់តែងឡើងដោយអង្គភាព ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 - ត្រួតពិនិត្យនិងវាយតម្លៃនូវការអនុវត្តផែនការសកម្មភាព ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍន៍វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 - សម្របសម្រួលគ្រប់ផ្នែក ជាមួយអង្គការចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាមួយអង្គការ ផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការងាររដ្ឋបាល បូកសរុបរបាយការណ៍ គ្រប់គ្រងបុគ្គលិក ការអភិវឌ្ឍន៍ធនធាន មនុស្ស ការងារផែនការ ហិរញ្ញវត្ថុ និងសម្ភារបរិក្ខារដទៃទៀតក្នុងទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ
 - សម្របសម្រួលលើការងារទំនាក់ទំនងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា និងសម្រួលដល់ការងារសហប្រតិបត្តិការអន្តរជាតិ ឱ្យមានលក្ខណៈល្អប្រសើរ
 - ចាត់ចែងនិងពិនិត្យរាល់ឯកសារដែលស្នើសុំការសម្រេចពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរៀបចំ លិខិតឆ្លើយតប ឬសេចក្តីជូនដំណឹងជាផ្លូវការបន្ទាប់ពីទទួលបានការឯកភាពពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 - រៀបចំឯកសារជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យនិងចាត់ចែងគ្រប់គ្រងចរាចរ ឯកសារឱ្យចំទិសដៅ ដើម្បីឱ្យថ្នាក់ដឹកនាំក្តាប់បានពីការសម្រេចរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 - សម្របសម្រួលលើការងារពិធីការ និងចាត់ចែងគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 - អនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រគល់ជូន។

អគ្គលេខាធិការដ្ឋានដឹកនាំដោយអគ្គលេខាធិការមួយរូប ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ និងអមដោយ អគ្គលេខាធិការរងមួយចំនួនជាជំនួយការតាមការចាំបាច់ អនុលោមតាមបទប្បញ្ញត្តិដែលមានជាធរមាន។

មាត្រា២៥ .- ថ្មី

អគ្គនាយកដ្ឋានកសិកម្ម មានបេសកកម្មដូចខាងក្រោម៖

- លើកកម្ពស់ផលិតកម្មកសិកម្ម ដើម្បីចូលរួមចំណែកធានាសន្តិសុខនិងសុវត្ថិភាពស្បៀង
- ផ្តល់សេវាកម្ម បច្ចេកទេសកសិកម្ម និងត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពកសិផល
- ជំរុញកំណើនផលិតភាពកសិកម្ម ពិពិធកម្មកសិកម្ម និងកសិពាណិជ្ជបន្ថយកម្ម។

មាត្រា២៦ .- ថ្មី

អគ្គនាយកដ្ឋានកសិកម្ម មានភារកិច្ច ធ្វើជាសេនាធិការឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការងារដូចតទៅ ៖

- លើកសំណើគោលនយោបាយ យុទ្ធសាស្ត្រ ផែនការ កម្មវិធី គម្រោង និងវិធានការអភិវឌ្ឍផលិតកម្មដំណាំប្រកបដោយនិរន្តរភាព ផលិតភាព និងភាពប្រកួតប្រជែង
- ពិសោធន៍ ស្រាវជ្រាវ អភិវឌ្ឍបច្ចេកវិទ្យា និងសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមទាក់ទងនឹងកិច្ចអភិវឌ្ឍន៍ពិពិធករុក្ខាបន្ថយកម្ម បង្កើនផលិតភាព និងកសិពាណិជ្ជបន្ថយកម្មផលិតកម្មដំណាំ ដើម្បីចូលរួមធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងជំរុញបង្កើនការនាំចេញកសិផល
- ជំរុញលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសកសិកម្មដល់ប្រជាជនកសិករនិងអ្នកពាក់ព័ន្ធ ឱ្យបានទូលំទូលាយប្រកបដោយប្រសិទ្ធភាព តាមរយៈសកម្មភាពអប់រំ បណ្តុះបណ្តាល និងការផ្ទេរបច្ចេកវិទ្យាគ្រប់រូបភាព
- ជំរុញការរៀបចំនិងគាំទ្រការប្រព្រឹត្តទៅ ការប្រតិបត្តិនិងការអភិវឌ្ឍរបស់សហគមន៍កសិកម្ម អង្គការផលិតករកសិកម្ម និងសម្របសម្រួលរវាងប្រតិបត្តិករសាធារណៈ ឯកជន និងផលិតករកសិកម្មដើម្បីបង្កើនសមត្ថភាពស្ថាប័ន និងជំនាញបច្ចេកទេសកសិកម្ម ឱ្យក្លាយទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មជនបទ និងបង្កើនអំណាចចរចាទីផ្សារ
- ជំរុញបង្កើនផលិតភាពកសិកម្ម និងប្រាក់ចំណូលពីផលិតកម្មកសិកម្ម ដោយប្រើប្រាស់ពូជដំណាំ ធនធានដីប្រព័ន្ធស្រោចស្រព វិធីសាស្ត្រដាំដុះ វិធានការអនាម័យនិងកូតតាមអនាម័យ ការពារដំណាំ និងគ្រឿងយន្តកសិកម្មសមស្របតាមក្សេត្របរិស្ថាន និងលក្ខខណ្ឌភូមិសាស្ត្រសេដ្ឋកិច្ចសង្គម
- ផ្តល់សេវាវិភាគស្រាវជ្រាវ វាយតម្លៃគុណភាព និងសុវត្ថិភាព ដី ដី ទឹក រុក្ខជាតិ ថ្នាំកសិកម្ម ស្ថានភាពសុខភាពដំណាំ ពូជគ្រប់ប្រភេទនៃដំណាំ កំណត់អត្តសញ្ញាណកម្មសមាសភាពចង្រៃ ភ្នាក់ងារជីវសាស្ត្រដែលប្រើប្រាស់ក្នុងផលិតកម្មដំណាំ និងសំណល់សារធាតុគីមីនិងសំណល់ជីវសាស្ត្រកសិកម្ម ដើម្បីគាំទ្រក្នុងផលិតកម្ម និងកសិពាណិជ្ជបន្ថយកម្មកសិកម្ម
- រៀបចំសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់នានាដែលពាក់ព័ន្ធ ដើម្បីបម្រើឱ្យការអភិវឌ្ឍអនុវិស័យដំណាំនិងផ្នែកពាក់ព័ន្ធផ្សេងៗទៀតចំណុះអគ្គនាយកដ្ឋានកសិកម្ម
- ជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង ការអនុវត្តវិធានការការពារដំណាំ អនាម័យ និងកូតតាមអនាម័យប្រកបដោយប្រសិទ្ធភាពនិងភាពបរិស្ថាន ដើម្បីលើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាពស្បៀងមានដើមកំណើតពីរុក្ខជាតិ
- តាមដាន ព្យាករណ៍សក្តានុពលហានិភ័យ និងចាត់វិធានការអន្តរាគមន៍សង្គ្រោះ និងស្តារការខូចខាតដំណាំដែលបង្កដោយគ្រោះធម្មជាតិ និងការរាតត្បាតពីសំណាក់សមាសភាពចង្រៃផ្សេងៗ
- ជំរុញកិច្ចសហការ និងអនុវត្តស្តង់ដារ គោលការណ៍ណែនាំ ពិធីសារ អនុស្សរណៈ កិច្ចព្រមព្រៀង និងបណ្តាលិខិតបទដ្ឋានកម្រិតជាតិ តំបន់ និងអន្តរជាតិ
- តាមដាន វាយតម្លៃគុណភាពដី ការប្រើប្រាស់ដី កំណត់ប្រព័ន្ធក្សេត្របរិស្ថាន និងសេដ្ឋកិច្ចសង្គម ដើម្បីកំណត់តំបន់ដាំដុះកសិកម្មប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រគល់ជូន។

អគ្គនាយកដ្ឋានកសិកម្មដឹកនាំដោយអគ្គនាយកមួយរូបនិងអគ្គនាយករងមួយចំនួនជាជំនួយការ អនុលោមតាមបទប្បញ្ញត្តិដែលមានជាធរមាន។

មាត្រា២៧ .- ថ្មី (តិរ)

រចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋានកសិកម្ម មាននាយកដ្ឋានចំនួន៨ និងមន្ទីរពិសោធន៍ជាតិកសិកម្ម ចំនួន១ ដូចខាងក្រោម ៖

- នាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ
- នាយកដ្ឋានដំណាំស្រូវ
- នាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ
- នាយកដ្ឋានដំណាំឧស្សាហកម្ម
- នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ
- នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម
- នាយកដ្ឋានវិស្វកម្មកសិកម្ម
- នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម
- មន្ទីរពិសោធន៍ជាតិកសិកម្ម។

នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានផ្ទេរពីអគ្គនាយកដ្ឋានកសិកម្មមកចំណុះឱ្យអគ្គលេខាធិការដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសវិញ។

អង្គការលេខរបស់អគ្គនាយកដ្ឋានកសិកម្ម ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។

មាត្រា ៣៥ .- ថ្មី

នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានភារកិច្ចដូចតទៅ ៖

- រៀបចំគោលនយោបាយ កសាងផែនការ គម្រោង និងកម្មវិធីអភិវឌ្ឍន៍ពាក់ព័ន្ធ នឹងការងារផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងទិសដៅបង្កើនផលិតភាព ពិពិធកម្មកសិកម្ម និងកសិពាណិជ្ជកម្ម ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការបញ្ចូលបច្ចេកទេសកសិកម្មទំនើប នវានុវត្តន៍កសិកម្ម សំដៅលើកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាកសិករ
- ជំរុញនិងសម្របសម្រួលរាល់សកម្មភាពនៃការផ្សព្វផ្សាយ ការស្រាវជ្រាវ អភិវឌ្ឍន៍របស់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទំនាក់ទំនងរវាង ក្រសួង/ស្ថាប័នពាក់ព័ន្ធ អង្គការជំនាញនានា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី/ខេត្ត មជ្ឈមណ្ឌលស្រាវជ្រាវ ផលិតករ កសិករ អង្គការវិជ្ជាជីវៈកសិកម្មនិងវិស័យឯកជន
- រៀបចំកែសម្រួលអត្ថបទ ឬឯកសារបច្ចេកទេស ដែលជាលទ្ធផលបានមកពីការស្រាវជ្រាវនិងរកឃើញដោយអ្នកស្រាវជ្រាវ ឬអង្គការជំនាញ ទៅជាអត្ថបទ ឬឯកសារសម្រាប់ធ្វើការផ្សព្វផ្សាយបន្តដល់កសិករនិងអ្នកប្រើប្រាស់ឱ្យមានប្រសិទ្ធភាពខ្ពស់
- ពង្រឹងប្រព័ន្ធផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់លំដាប់ថ្នាក់ ពិសេសពង្រីកការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាមប្រព័ន្ធអេឡិចត្រូនិក
- បង្កើនសមត្ថភាពធនធានមនុស្ស និងសមត្ថភាពផ្តល់សេវាកម្មផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករនៅមូលដ្ឋាន និងតម្រូវការរបស់ទីផ្សារ រួមទាំងកត់ត្រាជាប្រចាំនូវចំណេះដឹងដែលទទួលបានពីកសិករ និងពីលទ្ធផលនៃការស្រាវជ្រាវបច្ចេកទេសកសិកម្មនៅក្នុងនិងក្រៅប្រទេស ហើយធ្វើការផ្សព្វផ្សាយចំណេះដឹងទាំងនេះដល់ប្រជាកសិករ
- សិក្សាស្រាវជ្រាវប្រមូលផ្តុំឯកសារបច្ចេកទេសកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការជំនាញនានា អង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ដើម្បីរៀបចំផលិតសម្ភារផ្សព្វផ្សាយសម្រាប់បម្រើឱ្យការងារផ្សព្វផ្សាយបច្ចេកទេសកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានលក្ខណៈទាក់ទាញនិងសមស្របតាមវិធីសាស្ត្រផ្សព្វផ្សាយ
- ដឹកនាំការងារបង្ហាញផ្សព្វផ្សាយអំពីប្រភេទ បរិមាណ និងគុណភាព នៃផលិតផលកសិកម្ម ដល់សាធារណជនក្រោមរូបភាពជាពិពិដណ្ណ ផ្សារណាត់ផលិតផលកសិកម្ម វេទិកាផ្សព្វផ្សាយកសិកម្ម ដើម្បីទាក់ទាញនិងបង្កើនទីផ្សារកសិកម្ម
- តាមដានការអនុវត្តនិងវាយតម្លៃអំពីលទ្ធផលការងារផ្សព្វផ្សាយបច្ចេកទេសកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសកម្មភាពនិងប្រព័ន្ធផ្សព្វផ្សាយកសិកម្ម
- បង្កើននិងរក្សាទំនាក់ទំនងផ្ទាល់ រវាងអ្នកស្រាវជ្រាវ ឬអ្នកជំនាញផ្សេងៗដទៃទៀត ក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងសហគមន៍មូលដ្ឋាន កសិករ ផលិតករ ឬមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង

- នេសាទ រាជធានី/ខេត្ត ដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មាន និងចំណេះដឹងបច្ចេកទេសធ្វើឱ្យមានការស៊ីសង្វាក់គ្នា ហើយឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយផលប៉ះពាល់ដែលបានកើតឡើងលើដំណាំ សត្វ មច្ឆជាតិ និងមុខផលិតផល កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបង្កដោយគ្រោះធម្មជាតិ និងការរាតត្បាតពីសំណាក់សមាសភាព ចង្រៃ និងជំងឺផ្សេងៗ
- អនុវត្តគោលនយោបាយផ្សព្វផ្សាយកសិកម្មនៅកម្ពុជា
- អនុវត្តការកិច្ចផ្សេងៗទៀតដែលផ្តោតដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រគល់ជូន។
- នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយប្រធាននាយកដ្ឋានមួយរូប និងអមដោយ អនុប្រធាននាយកដ្ឋានមួយចំនួនជាជំនួយការ អនុលោមតាមបទប្បញ្ញត្តិដែលមានជាធរមាន។
- ការរៀបចំនិងការប្រព្រឹត្តទៅរបស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវកំណត់ដោយ ប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
- នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំណុះក្នុងអគ្គលេខាធិការដ្ឋាន នៃក្រសួងកសិកម្ម រុក្ខា- ប្រមាញ់ និងនេសាទ។

មាត្រា ៧.-

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៨.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា- ប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាម ភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃសុក្រ ៤ ១២២ ខែ ១២ ឆ្នាំ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន


បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

វេច ណាខុន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ឧទ្ធកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - ដុចមាត្រាប៊ី
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

ឧបសម្ព័ន្ធនៃអនុក្រឹត្យលេខ...៧១.....អនក្រ.បក ចុះថ្ងៃសុក្រ...៤...ខែ...១២...ឆ្នាំ...ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ត្រូវនឹង ថ្ងៃទី...២១...ខែ...២៥...ឆ្នាំ...ឆ្នាំ២០១៩

អង្គការលេខរបស់អគ្គនាយកដ្ឋានកសិកម្ម





ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមុខងារ ទីប្រឹក្សា ក្រសួងការពារជាតិ

រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤៧០.អនក្រ.តត

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១ : តែងតាំងមុខងារ ទីប្រឹក្សា ក្រសួងការពារជាតិ មានឋានៈស្មើ អគ្គនាយករង និងប្រធាន នាយកដ្ឋាន ចំនួន ០៥ រូប ដែលមានរាយនាមដូចខាងក្រោម៖

- | | | | |
|-----------|-------------|--------------------|---|
| ១-លោក | ស៊ីត | មូរាណ | ជា ទីប្រឹក្សា ក្រសួងការពារជាតិ មានឋានៈស្មើ អគ្គនាយករង |
| ២-លោក | ឈន | ផ្លុំ | ជា ទីប្រឹក្សា ក្រសួងការពារជាតិ មានឋានៈស្មើ អគ្គនាយករង |
| ៣-លោក | អ៊ុន | សន្តិសិទ្ធិ | ជា ទីប្រឹក្សា ក្រសួងការពារជាតិ មានឋានៈស្មើ ប្រធាន នាយកដ្ឋាន |
| ៤-លោកស្រី | ឡាវ | រេនា | ជា ទីប្រឹក្សា ក្រសួងការពារជាតិ មានឋានៈស្មើ ប្រធាន នាយកដ្ឋាន |

៥-លោក **សែម អនុស្សនៈ** ជា ទីប្រឹក្សា ក្រសួងការពារជាតិ មានឋានៈស្មើ ប្រធាន នាយកដ្ឋាន

មាត្រា២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គ-
មេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន
ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ អង្គារ ១៣ រោច ខែ ឯស្ឋ ឆ្នាំ ច ស័រីទ្ធិស័ក ព.ស ២៥៦២ ✓
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៩



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤០១ អនក្រ. តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ NS/KRT-34 ចុះថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ១៩៩៦ ត្រាស់បង្គាប់បង្កើតក្រសួងព្រះបរមរាជវាំង
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សង្ខេប

មាត្រា ១ .- តម្កើងឋានន្តរស័ក្តិនិងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ចំនួន ៣៦ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅក្រសួងព្រះបរមរាជវាំង ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៩ តទៅ ដូចមានរាយនាមខាងក្រោម ៖

១- លោក **ឡាយ ខុម** ពីរមន្ត្រី ថ្នាក់លេខ ៣ មកពីមន្ត្រី ថ្នាក់លេខ ២

| | | |
|-------------------------|------------------------|------------------------|
| ២- លោក គង់ ម៉ីនឡឿន | ពីរមន្ត្រី ថ្នាក់លេខ ៣ | មករមន្ត្រី ថ្នាក់លេខ ២ |
| ៣- លោក ឃៀង ចំរើន | ពីរមន្ត្រី ថ្នាក់លេខ ៣ | មករមន្ត្រី ថ្នាក់លេខ ២ |
| ៤- លោក លី ឈានគ្រី | ពីរមន្ត្រី ថ្នាក់លេខ ៣ | មករមន្ត្រី ថ្នាក់លេខ ២ |
| ៥- លោក ផ្លុន វិសុទ្ធ | ពីរមន្ត្រី ថ្នាក់លេខ ៣ | មករមន្ត្រី ថ្នាក់លេខ ២ |
| ៦- លោក ហ៊ុន ជីវ៉ា | ពីរមន្ត្រី ថ្នាក់លេខ ៣ | មករមន្ត្រី ថ្នាក់លេខ ២ |
| ៧- លោក ហាស វណ្ណារិទ្ធ | ពីរមន្ត្រី ថ្នាក់លេខ ៣ | មករមន្ត្រី ថ្នាក់លេខ ២ |
| ៨- លោកស្រី កែវ ម៉ៅ | ពីរមន្ត្រី ថ្នាក់លេខ ៣ | មករមន្ត្រី ថ្នាក់លេខ ២ |
| ៩- លោក កើត ឡឿន | ពីរមន្ត្រី ថ្នាក់លេខ ៣ | មករមន្ត្រី ថ្នាក់លេខ ២ |
| ១០- លោក ជា ស៊ីងុន | ពីរមន្ត្រី ថ្នាក់លេខ ៣ | មករមន្ត្រី ថ្នាក់លេខ ២ |
| ១១- កញ្ញា ពៅ ពិសី | ពីរមន្ត្រី ថ្នាក់លេខ ៣ | មករមន្ត្រី ថ្នាក់លេខ ២ |
| ១២- លោកស្រី ផុន ផារីណា | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ១៣- លោកស្រី ម៉ាង សំរោង | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ១៤- លោក ព្រាម ឌន់ | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ១៥- លោក ស៊ីន គាវ | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ១៦- លោក សុន ម៉ីនឡឿន | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ១៧- លោក ស៊ី សុខា | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ១៨- លោក ម៉ូញ លេនីន | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ១៩- លោក គឹម ឌុប | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ២០- កញ្ញា សាន ស្រីសេ | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ២១- លោក សុក ម៉ូលីន | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ២២- លោក ស៊ីង ម៉ីនថាង | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ២៣- លោក ចាម សារឿន | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ២៤- លោក រេន សារិន | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ២៥- លោក ម៉េ ជំនិត | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ២៦- លោក ហាង សុភ័ក្រ្ត | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ២៧- លោក នរិន្ទ មុនីរ៉េត | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ២៨- លោក រឹង ថៃ | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |



| | | |
|-------------------------------------|------------------------|------------------------|
| ២៩- លោក លាន ប័ង្សសែ | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ៣០- លោក ធីន បុត្តា | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ៣១- លោកស្រី ហង្ស ប៊ុនរ៉ានី | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ៣២- លោក វ៉ាន់ វាសនា | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ៣៣- លោកស្រី នូ ធារ័ត្ន | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ៣៤- លោក កេវ សារី | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៤ |
| ៣៥- លោក ឌី សុខវិបុល | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៤ |
| ៣៦- លោកស្រី កែវ សោមសុវណ្ណារី | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៤ |

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ អង្គារ ១៣ រោច ខែ ជល្គស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ✓

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤០២ អនក្រ.តត



**អនុក្រឹត្យ
ស្តីពី**

**ការទទួលស្គាល់សមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម
ខេត្តបន្ទាយមានជ័យ រោងក្តីទី២ លើកទី២**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៥/០៣ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៩៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសភាពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០៦/០២២ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្ម មាត្រា២ និងមាត្រា១៥ នៃច្បាប់ស្តីពីសភាពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០២ ស្តីពីរបៀបរបបនិងការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ២៤ អនក្រ.បក ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៤ ស្តីពីការបង្កើតសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ
- បានឃើញអនុក្រឹត្យលេខ៧៨ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា១០ នៃអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០២ ស្តីពីរបៀបរបបនិងការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្ម
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

សម្រេច

មាត្រា ១.-

ទទួលស្គាល់សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ចំនួន ១៥រូប សម្រាប់អាណត្តិទី២ លើកទី២ ដូចខាងក្រោម ៖



- ១- ឯកឧត្តម **លី អ៊ុំតនី**
- ២- លោកជំទាវ **ចក់ ពួក**
- ៣- លោក **ចាន់ គឹមឡេង**
- ៤- លោក **ហ៊ុយ ឡេង**
- ៥- លោក **លឿង ឈឹមឡេង**
- ៦- លោកជំទាវ **សុវ្យ ចន្ទ**
- ៧- លោក **ចាន់ ម៉ែនម៉ាន់**
- ៨- លោក **សិរិ តូហ៊ុ**
- ៩- លោក **លឹម ម៉ិ**
- ១០- លោក **ចាន់ ហេង**
- ១១- លោក **សៀម សេដ្ឋា**
- ១២- លោក **ទូច សុខា**
- ១៣- លោក **សេង បញ្ញារិទ្ធ**
- ១៤- លោក **ហេង ម៉ែនឡេង**
- ១៥- លោក **អ៊ុន គីហេង** ។

មាត្រា ២.-

ទទួលស្គាល់ឯកឧត្តម **លី អ៊ុំតនី** ជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យសម្រាប់ អាណត្តិទី២ លើកទី២។

មាត្រា ៣.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយពីអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៤.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសមាជិកខ្លះ ត្រូវទទួលបន្ទុកអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ អង្គារ ១៣ រោច ខែ ឆ្នុន ឆ្នាំ ច ស័ក្តិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ មេសា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីសូមហត្ថលេខា

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

សំណ សុវេណី

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - សាលាខេត្តបន្ទាយមានជ័យ
 - សភាពាណិជ្ជកម្មកម្ពុជា
 - ដូចមាត្រា៤
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤០៣ អនក្រ.តត



**អនុក្រឹត្យ
ស្តីពី**

**ការទទួលស្គាល់សមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម
ខេត្តពោធិ៍សាត់ អាណត្តិទី២ លើកទី២**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៥/០៣ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៩៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសភាពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០៦/០២២ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្ម មាត្រា២ និងមាត្រា១៥ នៃច្បាប់ស្តីពីសភាពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០២ ស្តីពីរបៀបរបបនិងការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ៥៦ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពីការបង្កើតសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់
- បានឃើញអនុក្រឹត្យលេខ៧៨ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា១០ នៃអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០២ ស្តីពីរបៀបរបបនិងការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្ម
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

សម្រេច

មាត្រា ១.-

ទទួលស្គាល់សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ ចំនួន ១៥រូប សម្រាប់អាណត្តិទី២ លើកទី២ ដូចខាងក្រោម៖

- ១- ឧកញ៉ា ឌុយ ឆី
- ២- លោក ហៀង សុផល
- ៣- លោក ឃិន ឃឿន
- ៤- លោក ខាត់ ថៃ
- ៥- លោក គូប ហិរិវ
- ៦- លោក អ៊ុក ប៊ុនរ៉ាត់
- ៧- លោក នូ គឹមសិន
- ៨- លោក ខួយ ច័ន្ទ

- ៩- លោក តៃ សុចនី
- ១០- លោក គូ សុណូ
- ១១- លោក កែវ វិធី
- ១២- លោក លឹម ហានិច
- ១៣- លោក ភាវ សុផា
- ១៤- លោក ហួត បញ្ញាបុត
- ១៥- លោក ឡេង សាវុត ។

មាត្រា ២.-

ទទួលស្គាល់ឧកញ៉ា ឌុយ ឆី ជាប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ សម្រាប់អាណត្តិទី២ លើកទី២។

មាត្រា ៣.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយពីអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៤.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ អង្គារ ១៣ រោច ខែ ឆល្គ ឆ្នាំ ច ស័ក្តិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២ ខែ មេសា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីសូមហត្ថលេខា
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

សំណ ឌុនស័ក្តិ

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - សាលាខេត្តពោធិ៍សាត់
 - សភាពាណិជ្ជកម្មកម្ពុជា
 - ដូចមាត្រា៤
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤០.៤.៧៧.៧៧



អនុក្រឹត្យ
ស្តីពីការជូនមេដាយបូជីសាវ័ន្ត
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ

សម្រេច

មាត្រា ១. បំពាក់មេដាយបូជីសាវ័ន្ត ថ្នាក់ **ធីបឋម** ជូនសប្បុរសជន ចំនួន ៣រូប ដែលបានខិតខំទាំងកម្លាំងកាយចិត្ត និងឧបត្ថម្ភថវិកា និងកម្លាំងកាយចិត្តជួយដល់វិស័យអប់រំ និងការអភិវឌ្ឍកំពង់ផែស្វយ័តភ្នំពេញកន្លងមក ដូចមានរាយនាមខាងក្រោម៖

- ១- លោក GOSHIMA Masaaki ជំនាញការជនជាតិជប៉ុនអង្គការ JICA
- ២- លោក CHEN TAI AN នាយកក្រុមហ៊ុន យុន ណាន សេងម៉ៅ អ៊ិនវេសម៉ិន(ខេមបូឌា)
- ៣- លោក LIU REN សប្បុរសជនជនជាតិចិន

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានអគ្គនាយកកំពង់ផែស្វយ័ត ភ្នំពេញ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ព្រហស្បតិ៍ ១៤ ខែ តុលា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៩



សម្តេចរដ្ឋមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤៤០.ខ.អនក្រ.តត



**អនុក្រឹត្យ
ស្តីពី**

ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ តម្កើងឋានន្តរស័ក្តិ **វរសេនីយ៍ឯក** ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

| | | | | |
|----|------------|----------------------|---------|-------|
| ១- | វរសេនីយ៍ទោ | ហឿន វិណា | អគ្គលេខ | ០៤៤៧៧ |
| ២- | វរសេនីយ៍ទោ | ប៉ាន គុន | អគ្គលេខ | ០៥២៧៦ |
| ៣- | វរសេនីយ៍ទោ | វ៉ាន ធឿន | អគ្គលេខ | ០៥២៨០ |
| ៤- | វរសេនីយ៍ទោ | សែម ឆៀន | អគ្គលេខ | ០៥៦៦០ |
| ៥- | វរសេនីយ៍ទោ | ឃឹម ឆ្មារ | អគ្គលេខ | ០៧១៦៥ |
| ៦- | វរសេនីយ៍ទោ | យាន វិល | អគ្គលេខ | ០៧៣៣៦ |
| ៧- | វរសេនីយ៍ទោ | គង់ ចាន់តារ៉ា | អគ្គលេខ | ០៧៦៧១ |
| ៨- | វរសេនីយ៍ទោ | ណុយ សំរេត | អគ្គលេខ | ០៨៥១៣ |

| | | | | |
|-----|------------|-----------------------|---------|---------|
| ៩- | វ៉ែសនីយ៍ទោ | កែវ ចន្ទឡា | អគ្គលេខ | ១២៤៨០ |
| ១០- | វ៉ែសនីយ៍ទោ | គន កក្កិ | អគ្គលេខ | ១៥៨៨៩ |
| ១១- | វ៉ែសនីយ៍ទោ | ឡេង វាសនា | អគ្គលេខ | ៣០៣៣៥ |
| ១២- | វ៉ែសនីយ៍ទោ | យឹម សុវណ្ណ | អគ្គលេខ | ៣១២៤៣ |
| ១៣- | វ៉ែសនីយ៍ទោ | នាង ឧប្បាសិ | អគ្គលេខ | ៣២១១៥ |
| ១៤- | វ៉ែសនីយ៍ទោ | វិភីត ចំរើន | អគ្គលេខ | ៣៧២៨៥ |
| ១៥- | វ៉ែសនីយ៍ទោ | ផាន់ កណ្ណារ៉ាត | អគ្គលេខ | ៥៤២២៣ |
| ១៦- | វ៉ែសនីយ៍ទោ | ធីត ជុំ | អគ្គលេខ | ៥៤២៦៩ |
| ១៧- | វ៉ែសនីយ៍ទោ | ជាន ចន្ទឡា | អគ្គលេខ | ៥៤៤០៥ |
| ១៨- | វ៉ែសនីយ៍ទោ | ជូ ចាន់ណា | អគ្គលេខ | ៥៥០១០ |
| ១៩- | វ៉ែសនីយ៍ទោ | លី វឌ្ឍនា | អគ្គលេខ | ៥៦៣១០ |
| ២០- | វ៉ែសនីយ៍ទោ | ហុក អេងជាន | អគ្គលេខ | ៥៧៦២៣ |
| ២១- | វ៉ែសនីយ៍ទោ | សាគុណ សានីត | អគ្គលេខ | ៦១៨១២ |
| ២២- | វ៉ែសនីយ៍ទោ | គង់ សុគន្ធ | អគ្គលេខ | ៦៣៣៧៧ |
| ២៣- | វ៉ែសនីយ៍ទោ | ផាន សុវណ្ណារ៉ា | អគ្គលេខ | ៦៦៣០៦ |
| ២៤- | វ៉ែសនីយ៍ទោ | ហង់ វាសនា | អគ្គលេខ | ៦៦៥៣០ |
| ២៥- | វ៉ែសនីយ៍ទោ | ធីន ខេមរិន្ទ | អគ្គលេខ | ៦៦៥៤១ |
| ២៦- | វ៉ែសនីយ៍ទោ | វិរុក លីមហ៊ាន | អគ្គលេខ | ៦៦៥៥៥ |
| ២៧- | វ៉ែសនីយ៍ទោ | ម៉ុង សុខហ៊ុយ | អគ្គលេខ | ៦៦៥៧៦ |
| ២៨- | វ៉ែសនីយ៍ទោ | តាន់ សុភា | អគ្គលេខ | ៦៦៧៨៤ |
| ២៩- | វ៉ែសនីយ៍ទោ | សារុន ពិសិដ្ឋ | អគ្គលេខ | ៦៦៨៩២ |
| ៣០- | វ៉ែសនីយ៍ទោ | យុង សៀមហារ័ក | អគ្គលេខ | ៨៣០៦៦ ។ |

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសម្របសម្រួលដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ១៤ ខែ មេសា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៩



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤០៦. អនក្រ. តក

ជាតិ សាសនា ព្រះមហាក្សត្រ

អនុក្រឹត្យ
ស្តីពី

ការតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ ២៥ អនក្រ.បក ចុះថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩ ស្តីពីការប្រែក្លាយមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ ទៅជាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩ ស្តីពីការប្រែក្លាយមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ ទៅជាវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ
- បានឃើញអនុក្រឹត្យលេខ ៦៣ អនក្រ.បក ចុះថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០០៣ ស្តីពីការគ្រប់គ្រងការអនុវត្តន៍ ការផ្លាស់ប្តូរក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់របស់មន្ត្រីរាជការស៊ីវិល
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធ គ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ ចំនួន ០២ រូប របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចមានរាយនាមខាងក្រោម ៖

- ១- លោក **ឯក ហៀង** ជានាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ មានឋានៈស្មើប្រធាននាយកដ្ឋាន
- ២- លោកស្រី **សំរិទ្ធ សូម្បីជាតិ** ប្រគល់ភារកិច្ចឱ្យបំពេញមុខងារជានាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ មានឋានៈស្មើប្រធាននាយកដ្ឋាន

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ១៤ រោច ខែ សីហា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ✓
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៤០ ស. អនក្រ. បក

**អនុក្រឹត្យ
ស្តីពី**

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំងលោកស្រី **សម សោភា** ជាប្រធានផ្នែកអប់រំ ផ្សព្វផ្សាយ និងអភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិដើម្បីកុមារ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានឋានៈស្មើប្រធាននាយកដ្ឋាន ជំនួសលោក **ឌឹម សំអាត** ដែលបានទទួលភារកិច្ចថ្មី។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ១៤ រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១៩

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ទទួលយកសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ទទួលយកសម្តេចនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤០៧ អនក្រ.បក

អនុក្រឹត្យ
ស្តីពីការតែងតាំងមន្ត្រីស្នងការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានឃើញអនុក្រឹត្យលេខ ១៥៤ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១១ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងធម្មការ និងសាសនា
- បានឃើញអនុក្រឹត្យលេខ ១៦២ អនក្រ.បក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០១៦ ស្តីពីការត្រួតពិនិត្យសិក្សា និងមន្ត្រីបំពេញការងារនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១ : ត្រូវបានតែងតាំងសម្តេចព្រះសាក្យមុនី **វ៉ែត សារឿន** ជាព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការ និងសាសនា ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ២៧ ខែ កញ្ញា ឆ្នាំ ២០១៩
រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ កញ្ញា ឆ្នាំ២០១៩

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**

- កន្លែងទទួល :
- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ទទួលយកសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ទទួលយកបន្ទាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤០៩.ស.ន.ក្រ.តក



**អនុក្រឹត្យ
ស្តីពី**

ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១** ៖ តែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ត្រី **ឱ សំណាង** អគ្គលេខ ០៤៥១៩ ជាអនុប្រធាននាយកដ្ឋានបុគ្គលិកដែលមានឋានៈ និងបុព្វសិទ្ធិស្មើ ប្រធាននាយកដ្ឋាន ។
- មាត្រា ២** ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងរដ្ឋបាលចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ១៤ ពិសាខ ខែ ភទ្របទ ឆ្នាំច សិរីស៊ីម ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៩

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤១០ អនក្រ.តត



អនុក្រឹត្យ

ស្តីពី

ការផ្ទេរសម្រួលការកិច្ច និងតែងតាំងមុខតំណែង

មន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ ផ្ទេរសម្រួលការកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន ០៥ រូប ដូចមានរាយនាម ខាងក្រោម ៖

- ១- លោកឧត្តមសេនីយ៍ឯក **ជិន ផល្លី** អគ្គលេខ ០១៤៦១ ជាប្រធាននាយកដ្ឋានប្រឆាំងការ ជួញដូរមនុស្សនិងការពារអនីតិជន ។

- ២- លោកឧត្តមសេនីយ៍ឯក **ម៉ែ ឧត្តម** អត្តលេខ ០២១៨៦ ពីប្រធាននាយកដ្ឋាននគរបាល ការពារព្រំដែនគោក ទៅជាអនុប្រធាននាយកដ្ឋានកណ្តាល នគរបាលព្រំដែន ។
- ៣- លោកឧត្តមសេនីយ៍ឯក **លុ វណ្ណសា** អត្តលេខ ៥៦០៣៥ ពីប្រធាននាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ទៅជាប្រធាន នាយកដ្ឋាននគរបាលទេសចរណ៍ ។
- ៤- លោកឧត្តមសេនីយ៍ទោ **ហេង ចាន់ធារី** អត្តលេខ ០៧៥២៧ ពីប្រធាននាយកដ្ឋាននគរបាល ទេសចរណ៍ ទៅជាប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ។
- ៥- លោកឧត្តមសេនីយ៍ទោ **លៀង ការឃ្យ** អត្តលេខ ៥៤៧០៨ ពីអនុប្រធានសេនាធិការ ទៅជា ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ប្រើប្រាស់នៅភ្នំពេញ ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - រដ្ឋមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤១១ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយសហមេត្រី
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់ មេដាយសហមេត្រី ថ្នាក់ **ធិបតី** ជូនលោកស្រី Maralle Goergen ប្រធានគម្រោងសហគមន៍អឺរ៉ុប ដែលមានស្នាក់នៅក្នុងកិច្ចសហប្រតិបត្តិការលើការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ នៅព្រះរាជាណាចក្រកម្ពុជា កន្លងមក ។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យ នេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ៤ ខែ កើត ខែ ចេត ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩

- អន្លេងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ១ និងមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤១/៧.....សនក្រ-៧៧

អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/ រកត/ ១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយស្ថាបនាជាតិ តាមលំដាប់ថ្នាក់ប្រគេន និងផ្តល់ជូនសប្បុរសជនចំនួន២៦រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមជួយកសាងសមិទ្ធផលនានា នៅវត្តពោធិវង្សវ័ន្តនារាម(ហៅវត្តសង្កែវ) ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងកន្លងមកដូចមាន រាយនាមខាងក្រោម៖

ក. មេដាយ ស្ថាបនាជាតិ

- ១-ព្រះតេជគុណ មិញ សោមប៊ិន ព្រះចៅអធិការវត្តពោធិវង្សវ័ន្តនារាម បច្ច័យចំនួន ១៥ ២០០ដុល្លារ
- ២-ព្រះតេជគុណ ឡុយ ទៀង ព្រះគ្រូសូត្រស្តាំវត្តពោធិវង្សវ័ន្តនារាម បច្ច័យចំនួន ១៣ ០០០ដុល្លារ
- ៣-ព្រះតេជគុណ លី ប៊ូឡូ ព្រះគ្រូសូត្រឆ្វេងវត្តពោធិវង្សវ័ន្តនារាម បច្ច័យចំនួន ១០ ២០០ដុល្លារ
- ៤-ឧបាសិកា សូ សុវណ្ណ សប្បុរសជននៅខេត្តបាត់ដំបង ថវិការចំនួន ២៦ ០០០ដុល្លារ
- ៥-ឧបាសក សំ ក្វយ សប្បុរសជននៅប្រទេសអូស្ត្រាលី ថវិការចំនួន ១២ ៩០០ដុល្លារ
- ៦-លោក រៀង សិរីវុធ សប្បុរសជននៅខេត្តបាត់ដំបង ថវិការចំនួន ១២ ៥០០ដុល្លារ
- ៧-លោក វ៉ែម វ៉ែម សមាជិកអាចារ្យវត្តពោធិវង្សវ័ន្តនារាម ថវិការចំនួន ១២ ០០០ដុល្លារ
- ៨-លោក ឈិត ជើត សមាជិកអាចារ្យវត្តពោធិវង្សវ័ន្តនារាម ថវិការចំនួន ១២ ០០០ដុល្លារ



| | | | |
|------------|-------------|---------------------------------------|---------------------------|
| ៩-លោក | នន់ ឆោម | សមាជិកអាចារ្យវគ្គពោធិវិទ្យាល័យភ្នំពេញ | ថវិការចំនួន ១២ ០០០ដុល្លារ |
| ១០-លោក | យ៉ុន ផាង | សប្បុរសជននៅខេត្តបាត់ដំបង | ថវិការចំនួន ១១ ៥០០ដុល្លារ |
| ១១-លោក | ពាន ពន | សមាជិកអាចារ្យវគ្គពោធិវិទ្យាល័យភ្នំពេញ | ថវិការចំនួន ១១ ៥០០ដុល្លារ |
| ១២-លោក | អ៊ុល រឹង | សប្បុរសជននៅខេត្តបាត់ដំបង | ថវិការចំនួន ១១ ០០០ដុល្លារ |
| ១៣-ឧបាសិកា | ស្វាត ផាប | សមាជិកអាចារ្យវគ្គពោធិវិទ្យាល័យភ្នំពេញ | ថវិការចំនួន ១១ ០០០ដុល្លារ |
| ១៤-លោក | ច្រែង ច្រើន | សមាជិកអាចារ្យវគ្គពោធិវិទ្យាល័យភ្នំពេញ | ថវិការចំនួន ១១ ០០០ដុល្លារ |
| ១៥-លោក | កុង ផ្កាក | សមាជិកអាចារ្យវគ្គពោធិវិទ្យាល័យភ្នំពេញ | ថវិការចំនួន ១១ ០០០ដុល្លារ |

ខ.មេដាយ ប្រាក់ស្នាក់នៅ

| | | | |
|------------|-----------|---------------------------------------|--------------------------|
| ១-ឧបាសិកា | លុយ លូប | សមាជិកអាចារ្យវគ្គពោធិវិទ្យាល័យភ្នំពេញ | ថវិការចំនួន ៦ ៥០០ដុល្លារ |
| ២-ឧបាសិកា | តឹម ម៉ាង | សមាជិកអាចារ្យវគ្គពោធិវិទ្យាល័យភ្នំពេញ | ថវិការចំនួន ៦ ៥០០ដុល្លារ |
| ៣-ឧបាសិកា | រឿន រឹង | សប្បុរសជននៅខេត្តបាត់ដំបង | ថវិការចំនួន ៦ ៥០០ដុល្លារ |
| ៤-ឧបាសិកា | ច្រែង រឿប | សមាជិកអាចារ្យវគ្គពោធិវិទ្យាល័យភ្នំពេញ | ថវិការចំនួន ៦ ៥០០ដុល្លារ |
| ៥-ឧបាសិកា | ផាន យ៉ុន | សមាជិកអាចារ្យវគ្គពោធិវិទ្យាល័យភ្នំពេញ | ថវិការចំនួន ៦ ៥០០ដុល្លារ |
| ៦-ឧបាសិកា | កង រ៉ាន់ | សមាជិកអាចារ្យវគ្គពោធិវិទ្យាល័យភ្នំពេញ | ថវិការចំនួន ៦ ៥០០ដុល្លារ |
| ៧-ឧបាសិកា | ស៊ាន យី | សមាជិកអាចារ្យវគ្គពោធិវិទ្យាល័យភ្នំពេញ | ថវិការចំនួន ៦ ០០០ដុល្លារ |
| ៨-លោក | ស៊ុន ឈិន | សមាជិកអាចារ្យវគ្គពោធិវិទ្យាល័យភ្នំពេញ | ថវិការចំនួន ៥ ៦០០ដុល្លារ |
| ៩-ឧបាសិកា | អាន ហេង | សមាជិកអាចារ្យវគ្គពោធិវិទ្យាល័យភ្នំពេញ | ថវិការចំនួន ៥ ៥០០ដុល្លារ |
| ១០-ឧបាសិកា | រុធ យឿន | សមាជិកអាចារ្យវគ្គពោធិវិទ្យាល័យភ្នំពេញ | ថវិការចំនួន ៥ ២០០ដុល្លារ |
| ១១-លោក | សួន គី | សមាជិកអាចារ្យវគ្គពោធិវិទ្យាល័យភ្នំពេញ | ថវិការចំនួន ៥ ១០០ដុល្លារ |

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ៥ ខែ ៤ ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៥ ខែ ៤ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អនុលោមនូវ**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រសួង
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ...៤១៧).....វ.ជ.ស.ក្រ.តត



អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១. បំពាក់មេដាយ **ស្ថាបនាជាតិ** តាមលំដាប់ថ្នាក់ ប្រភេទ និងជូនសប្បុរសជនចំនួន ២៨រូប ដែលបាន បរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមជួយកសាងសមិទ្ធផលនានា នៅវត្តហេមវ័នបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក និងវត្តត្រៃបទុមរាមសំបួរមាស ឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដូចមានរាយ ព្រះនាម និងនាមខាងក្រោម៖

ក-មេដាយ **ស្ថាបនាជាតិ**

- ១- ព្រះគ្រូអគ្គចិត្តោ ថោង ធី ព្រះចៅអធិការវត្តហេមវ័នបឹងត្រកួន
- ២- ឯកឧត្តម ជា ចំរើន
- ៣- លោក សុខ ឃុន
- ៤- ឧបាសក ឯម ណឹម
- ៥- ឧបាសក សុខ ស្នួង
- ៦- ឧបាសក មឿន សារុធ
- ៧- ឧបាសក ជូ ប៊ុនហួរ
- ៨- ឧបាសក ជា ទូច



- ៩- ឧបាសក អ៊ុំ សយ
- ១០- ឧបាសក បែ នូផែ
- ១១- ឧបាសិកា ឌុច ឌី
- ១២- អ្នកស្រី យូ គីមហុង
- ១៣- អ្នកស្រី លំអង ប៊ុនកិត

ខ-មេដាយ ប្រាក់ស្នាមនាគារ

- ១- លោក ទួន ឌុល
- ២- លោក នៃ ពៅ
- ៣- លោក ដេត ហៀង
- ៤- លោក គុណ គីមចេង
- ៥- លោក ជា សយ
- ៦- លោក ធឿន សៀន
- ៧- លោក កែវ វិទ្ធី
- ៨- លោក សាទ ញ៉ាញ់
- ៩- លោក ហង្ស សុវណ្ណ
- ១០- លោក ចេង សឹង
- ១១- លោក រឹង សារឿត
- ១២- លោក ម៉ៅញូ មឿន
- ១៣- លោក ផន សុវណ្ណ
- ១៤- ឧបាសិកា វិន យ៉ុន
- ១៥- អ្នកស្រី ស៊ី អេង

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងសមិទ្ធិនៃក្រុមប្រឹក្សាបណ្ណបណ្ឌិតអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ៤ ខែ កើត ខែ ១២ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ ១២ ឆ្នាំ ២០១៩

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤១៤ អនក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសារក័ណ្ណ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/ រកត/ ១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សម្រេច

មាត្រា ១. បំពាក់មេដាយមុនីសារក័ណ្ណថ្នាក់ទីបួនប្រគេនព្រះរតនគុណ ត្រូវគនៈសុភោ ទឹម រ័យ៉ាល់ ព្រះគ្រូចៅអធិការ ដែលមានស្នាព្រះហស្តល្អក្នុងការចលនាពុទ្ធបរិស័ទ ចូលរួមជួយកសាងសមិទ្ធផលនានា នៅវត្តគិរីគង្គា ហៅវត្តប្រដាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាពេលកន្លងមក។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៤ ខែ ៤ ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រសួងក្រសួង
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤១៥ អនក្រ.បក

អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/ រកត/ ១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សម្រេច

មាត្រា ១. បំពាក់មេដាយស្ថាបនាជាតិ ជូនសប្បុរសជនចំនួន២៣រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាងសមិទ្ធផលនានា នៅវត្តគិរីគង្គាហៅវត្តប្រដាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាពេលកន្លងមកដូចមានរាយនាមខាងក្រោម៖

| | | |
|------------|-------------|-------------------|
| ១- លោក | អ៊ុក ប៉ាង | អតីតមេភូមិប្រដាត់ |
| ២- លោក | លាង លាត | មេភូមិប្រដាត់ |
| ៣- លោក | ឆេង ខឿន | អនុភូមិប្រដាត់ |
| ៤- លោក | ទិត តែម | សមាជិកភូមិប្រដាត់ |
| ៥- ឧបាសក | ជឹម ម៉ែន | សប្បុរសជន |
| ៦- ឧបាសិក | អិត គឹមហុង | សប្បុរសជន |
| ៧- ឧបាសក | ម៉ាប់ ឈុន | ចាស់ព្រឹទ្ធាចារ្យ |
| ៨- លោក | អោក ថុល | សប្បុរសជន |
| ៩- ឧបាសក | សេង អូន | អាចារ្យវត្ត |
| ១០- ឧបាសក | សែម គុណ | អាចារ្យវត្ត |
| ១១- ឧបាសិក | សាន់ ចាន់ដា | អាចារ្យវត្ត |
| ១២- ឧបាសក | ជិន ស្រីន | អាចារ្យវត្ត |



| | | |
|-------------|-------------|----------------|
| ១៣- ឧបាសក | ប្រាក់ ចាន់ | អាចារ្យវត្ត |
| ១៤- ឧបាសក | ត្រួច គាន | អាចារ្យវត្ត |
| ១៥- ឧបាសក | សោម យុ | គណៈកម្មការវត្ត |
| ១៦- ឧបាសក | ជា ថូ | គណៈកម្មការវត្ត |
| ១៧- ឧបាសក | ស៊ី អ៊ិន | គណៈកម្មការវត្ត |
| ១៨- ឧបាសិកា | គង់ សារ៉េង | គណៈកម្មការវត្ត |
| ១៩- ឧបាសក | អ៊ុក លេវ | គណៈកម្មការវត្ត |
| ២០- ឧបាសក | ជិន ស្រីរាង | គណៈកម្មការវត្ត |
| ២១- ឧបាសក | ឈួន រ៉ាន់ | គណៈកម្មការវត្ត |
| ២២- ឧបាសក | ជិន ហ៊ាត | គណៈកម្មការវត្ត |
| ២៣- ឧបាសក | គន់ ឈាន | គណៈកម្មការវត្ត |

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាលនៃគណៈអភិបាលខេត្តក្រុងឃ្មុំ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ៤ កើត ខែ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ ៧ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អន្តរាគមន៍**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រសួង
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤១៦ សសក្រ.តត



**អនុក្រឹត្យ
ស្តីពី**

ការតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកត/០១០៥/០០១ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២០៩/១២០១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ
- បានឃើញអនុក្រឹត្យលេខ៥៤ អនក្រ.បក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១១ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

សម្រេច

មាត្រា ១ .-

ត្រូវបានតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដែលមានរាយនាមដូចតទៅ៖

- | | | | |
|-----------------------------|--------------------|--|----------------|
| ១- សម្តេចអគ្គមហាសេនាបតីតេជោ | ហ៊ុន សែន | នាយករដ្ឋមន្ត្រី | ប្រធានកិត្តិយស |
| ២- ឯកឧត្តម | វង សុភ | រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា | ប្រធាន |
| ៣- លោកជំទាវ | ហ៊ុ សាមិត្ត | រដ្ឋលេខាធិការក្រសួងកិច្ចការនារី | អនុប្រធាន |
| ៤- ឯកឧត្តមបណ្ឌិតសភាចារ្យ | ណាត ម៉ីនឡើង | រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា | អនុប្រធាន |
| ៥- លោកជំទាវ | ជូ ម៉ីនអេង | រដ្ឋលេខាធិការក្រសួងមហាផ្ទៃ | អនុប្រធាន |



| | | | |
|-----|--|--|--------------------|
| ៦- | លោកជំទាវ តាន់ គួបសេង | រដ្ឋលេខាធិការក្រសួងសុខាភិបាល | អនុប្រធាន |
| ៧- | លោកជំទាវ ខៀង មូរី | រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា | អនុប្រធាន |
| ៨- | លោកជំទាវ ស៊ីង សុភិក្ខា | រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ | អនុប្រធាន |
| ៩- | ឯកឧត្តម អេង កុកថាយ | អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី | សមាជិក |
| ១០- | លោកជំទាវ ម៉ាលី សុជាតា | អនុរដ្ឋលេខាធិការក្រសួងការងារពារជាតិ | សមាជិក |
| ១១- | ឯកឧត្តម អ៊ុក សារុន | អនុរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ | សមាជិក |
| ១២- | លោកជំទាវ កែវ ចរិយា | អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ | សមាជិក |
| ១៣- | ឯកឧត្តម ចាន់ វ៉ាន់ស៊ី | អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម | សមាជិក |
| ១៤- | ឯកឧត្តម កង សុសានី | អនុរដ្ឋលេខាធិការក្រសួងផែនការ | សមាជិក |
| ១៥- | ឯកឧត្តម សុរ ចាន់ធី | អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ | សមាជិក |
| ១៦- | លោកជំទាវ ឡាយ វិរៈបុត្រ | អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ | សមាជិក |
| ១៧- | លោកជំទាវ នីង ស៊ីមន | អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ | សមាជិក |
| ១៨- | លោកជំទាវ គង និថាវ៉ា | អនុរដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន | សមាជិក |
| ១៩- | លោកជំទាវ ព្រំ សុភី | អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន | សមាជិក |
| ២០- | លោកជំទាវ ឃ្លីង បុណ្យធឿ | អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ | សមាជិក |
| ២១- | លោកជំទាវ ឃុន វ៉ារី | អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម | សមាជិក |
| ២២- | លោកជំទាវ យ៉ែម កាន់និកា | អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល | សមាជិក |
| ២៣- | ឯកឧត្តម ហោ សារុន | អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ | សមាជិក |
| ២៤- | លោកជំទាវ សរ គីមលី | អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន | សមាជិក |
| ២៥- | ឯកឧត្តម សារ៉ាយ ឆុន | អនុរដ្ឋលេខាធិការក្រសួងធម្មការនិងកិច្ចការសាសនា | សមាជិក |
| ២៦- | ឯកឧត្តម សុខ ម៉ីនថា | សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា | សមាជិក |
| ២៧- | លោកជំទាវ ពុំ បន្ទីនី | អគ្គលេខាធិការកាកបាទក្រហមកម្ពុជា | សមាជិក |
| ២៨- | លោក នី សុគន្ធា | អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | សមាជិក |
| ២៩- | ឯកឧត្តម ឧត្តមសេនីយ៍ឯក ចោង សុគន្ធា | អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន | សមាជិក |
| ៣០- | លោកជំទាវ ឆ្លើម សុភាព | អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ | សមាជិកអចិន្ត្រៃយ៍។ |

មាត្រា ២ .-

ប្រធាន អនុប្រធាន សមាជិក និងសមាជិក ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវអនុវត្តតួនាទី និងភារកិច្ច ដូចមានចែងក្នុងព្រះរាជក្រឹត្យលេខ នស/រកត/១២០៩/១២០១ ចុះថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០០៩ ស្តីពីការបង្កើត ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។

មាត្រា ៣ .-

អនុក្រឹត្យលេខ៣៨២ អនក្រ.តត ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ ស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សា ជាតិកម្ពុជាដើម្បីកុមារ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៤ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែង ក្នុងមាត្រា១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព ធ្នូ ១៩ ៥ រោច ខែ ឧសភា ឆ្នាំ ព វ ៧៩៦២ ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃ ទី ១៧ ខែ មេសា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កម្រិតទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤៧/២៤.៧.៧៧

ជាតិ សាសនា ព្រះមហាក្សត្រ



សេចក្តីសម្រេច
ស្តីពី

ការបំពេញបន្ថែម សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តឧត្តរមានជ័យ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានបំពេញបន្ថែមសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តឧត្តរមានជ័យ មានសមាសភាពដូចខាងក្រោម៖

| | | |
|-------------------------------------|--|--------|
| ១. ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ | នាយរងសេនាធិការចំរុះ ក្រសួងការពារជាតិ | សមាជិក |
| ២. លោក ឧត្តមសេនីយ៍ទោ គង់ កន្ទារិទ្ធ | នាយកខុទ្ទកាល័យ ឯកឧត្តម គន់ គឹមទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស | សមាជិក |
| ៣. លោក ឧត្តមសេនីយ៍ទោ ឡុង សុទី | មេបញ្ជាការរង បញ្ជាការដ្ឋាន កាំភ្លើងធំ ក្រសួងការពារជាតិ | សមាជិក |
| ៤. លោក ឧត្តមសេនីយ៍ទោ ចៅ វាន់ហេង | ជំនួយការ ឯកឧត្តម គន់ គឹម ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស | សមាជិក |

ប្រការ២.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋបាលខេត្តឧត្តរមានជ័យ និងសាមីខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែ ចេត្នា ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០១៩

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

គប.នាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ



សម្តេចក្រឡាហោម ស ខេង



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៧៧១.៧៧៧.

ជាតិ សាសនា ព្រះមហាក្សត្រ



សេចក្តីសម្រេច
ស្តីពី

ការបំពេញបន្ថែម សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តបាត់ដំបង

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានបំពេញបន្ថែម សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅ ខេត្តបាត់ដំបង ដែលមានសមាសភាពដូចខាងក្រោម៖

| | | |
|------------------------------------|---|--------|
| ១. ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិទូ | អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន | សមាជិក |
| ២. ឯកឧត្តម ហេង សម្បត្តិ | ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៣. ឯកឧត្តម ហ៊ាន ហ៊ុម | ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៤. ឯកឧត្តម សូ សំអាន | ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៥. លោក លឹម តុងហួត | ប្រធាននាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន | សមាជិក |
| ៦. លោកឧត្តមសេនីយ៍ទោ អ៊ុំ សំអឿន | អនុប្រធានមន្ទីរពិសោធន៍ នៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៧. លោកឧត្តមសេនីយ៍ទោ ប៉ែន ដារី | អនុប្រធាននាយកដ្ឋាន នៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៨. លោក សូ ថន | អនុប្រធាននាយកដ្ឋាន នៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៩. លោកវរសេនីយ៍ទោ យ៉ិន យឿត | អនុប្រធានមន្ទីរពិសោធន៍ នៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ១០. លោក ជុន ហុងពាន | អនុប្រធានមន្ទីរពិសោធន៍ នៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ១១. លោកវរសេនីយ៍ទោ លី វិគ្គម៉ារ៉ា | អនុប្រធាននាយកដ្ឋាន នៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |



ប្រការ២.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រដ្ឋបាលខេត្ត បាត់ដំបង និងសាមីខ្លួន ដូចមានចែង ក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តី សម្រេចនេះឲ្យមាន ប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃព្រហស្បតិ៍ ៥ លោក ខែ ចេតា ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០១៩



សម្តេចក្រឡាហោម ស ខេង

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤៧.៤.៧៧.៧៧

ជាតិ សាសនា ព្រះមហាក្សត្រ



សេចក្តីសម្រេច
ស្តីពី

ការបំពេញបន្ថែម សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅ ខេត្តបន្ទាយមានជ័យ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានបំពេញបន្ថែម សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅ ខេត្តបន្ទាយមានជ័យ ដែលមានសមាសភាពដូចខាងក្រោម៖

| | | |
|---|--|--------|
| ១. ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ | អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន | សមាជិក |
| ២. ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជិត្ត | អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន | សមាជិក |
| ៣. ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី | អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន | សមាជិក |
| ៤. ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា | អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន | សមាជិក |
| ៥. ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប ដារ៉ា | អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន | សមាជិក |
| ៦. ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា | អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន | សមាជិក |
| ៧. លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា | អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន | សមាជិក |
| ៨. លោកជំទាវ ឧត្តមសេនីយ៍ទោ ឈឹម សិទ្ធិបុណ្យវិទូ | អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន | សមាជិក |
| ៩. ឯកឧត្តម ឥន យឿន | ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន | សមាជិក |
| ១០. ឯកឧត្តម ហង្ស ស៊ីជា | ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន | សមាជិក |
| ១១. ឯកឧត្តម ប្រៀ អ៊ុំហ៊ុយ | ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន | សមាជិក |
| ១២. ឯកឧត្តម កៅ ជីឡេង | ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន | សមាជិក |
| ១៣. ឯកឧត្តម ម៉ាតាំងនាយ ម៉ាំងឌីយោ | ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន | សមាជិក |
| ១៤. ឯកឧត្តម ហ៊ុយ ប៊ុនហេង | ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន | សមាជិក |
| ១៥. ឯកឧត្តម ស៊ឹម ម៉ាឡា | ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន | សមាជិក |
| ១៦. ឯកឧត្តម គុយ ចាន់មុនី | ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន | សមាជិក |



| | | |
|--------------------------------------|--|--------|
| ១៧. ឯកឧត្តម ចក់ ចិន្តា | ប្រឆាំងគ្រឿងញៀន ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធ | សមាជិក |
| ១៨. ឯកឧត្តម ឡូ សាយ | ប្រឆាំងគ្រឿងញៀន ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធ | សមាជិក |
| ១៩. ឯកឧត្តម ឈឿន សារិទ្ធិ | ប្រឆាំងគ្រឿងញៀន ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធ | សមាជិក |
| ២០. ឯកឧត្តម ប្លែក វ៉ារី | ប្រឆាំងគ្រឿងញៀន ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធ | សមាជិក |
| ២១. ឯកឧត្តម លឹម សុថេត | ប្រឆាំងគ្រឿងញៀន ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធ | សមាជិក |
| ២២. ឯកឧត្តម ប៉េង សុខសេង | ប្រឆាំងគ្រឿងញៀន ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធ | សមាជិក |
| ២៣. ឯកឧត្តម អឿន សុខា | ប្រឆាំងគ្រឿងញៀន ជំនួយការអាជ្ញាធរជាតិប្រយុទ្ធ | សមាជិក |
| ២៤. ឯកឧត្តម ម៉ុំ ចាន់កុម្មុត | ប្រឆាំងគ្រឿងញៀន ជំនួយការអាជ្ញាធរជាតិប្រយុទ្ធ | សមាជិក |
| ២៥. ឯកឧត្តម យុន សុពង្ស | ប្រឆាំងគ្រឿងញៀន ជំនួយការអាជ្ញាធរជាតិប្រយុទ្ធ | សមាជិក |
| ២៦. លោកជំទាវ កែវ រង្សី | ប្រឆាំងគ្រឿងញៀន ជំនួយការអាជ្ញាធរជាតិប្រយុទ្ធ | សមាជិក |
| ២៧. ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុន ថារៀត | ប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ២៨. ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត សុល្លី | ប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ២៩. លោក ឧត្តមសេនីយ៍ទោ ឯម ហឹម | ប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៣០. លោក ឧត្តមសេនីយ៍ត្រី អ៊ុយ វ៉ាត់ | ប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៣១. លោក ឧត្តមសេនីយ៍ទោ យី សិទ្ធិ | អនុប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៣២. លោកឧត្តមសេនីយ៍ត្រី គ្រិន សុខចាន់ | ជំនួយការអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន | សមាជិក |
| ៣៣. លោកឧត្តមសេនីយ៍ត្រី ឈូក មាលា | ជំនួយការអាជ្ញាធរជាតិប្រយុទ្ធ | សមាជិក |



| | | |
|---------------------------------------|--|--------|
| ៣៤. លោក អ៊ឹម សុភារ: | ប្រឆាំងគ្រឿងញៀន ជំនួយការអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន | សមាជិក |
| ៣៥. លោកឧត្តមសេនីយ៍ទោ ថេម ណាបូទ្រី | ជំនួយការអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន | សមាជិក |
| ៣៦. លោកឧត្តមសេនីយ៍ទោ តាន់ ចន្ទា | ជំនួយការអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន | សមាជិក |
| ៣៧. លោក ប៉ាន់ សុវណ្ណារិទ្ធ | ជំនួយការអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន | សមាជិក |
| ៣៨. លោក ឧត្តមសេនីយ៍ទោ សួន ខឿន | អនុប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៣៩. លោក ឧត្តមសេនីយ៍ទោ ឆីន ឆន | អនុប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៤០. លោកឧត្តមសេនីយ៍ទោ ឈុំ សារី | អនុប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៤១. លោក ឧត្តមសេនីយ៍ទោ ជិន សាម៉ុន | អនុប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៤២. លោក ឧត្តមសេនីយ៍ទោ អ៊ឺ មុនីវត្ត | អនុប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៤៣. លោក ជួន សុផី | អនុប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៤៤. លោក ឧត្តមសេនីយ៍ទោ ញ៉ែម ច័ន្ទរិទ្ធ | អនុប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៤៥. លោក ឧត្តមសេនីយ៍ទោ ហេង ច័ន្ទដារ៉ា | អនុប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៤៦. លោក ឧត្តមសេនីយ៍ទោ សេក រដ្ឋា | អនុប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៤៧. លោក ឧត្តមសេនីយ៍ទោ កៅ ប៊ូមុនី | អនុប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |

| | | |
|--------------------------------------|--|--------|
| ៤៨. លោក ឧត្តមសេនីយ៍ទោ ខៀវ សុផាតិ | អនុប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៤៩. លោក ឧត្តមសេនីយ៍ទោ ប៊ុន វ៉ា | អនុប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៥០. លោក ឧត្តមសេនីយ៍ត្រី ឡាយ សំអឿន | អនុប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៥១. លោក ឧត្តមសេនីយ៍ត្រី លី សំអាត | អនុប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៥២. លោក ឧត្តមសេនីយ៍ត្រី ជៀម ចាន់សុខា | អនុប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៥៣. លោក ឧត្តមសេនីយ៍ត្រី ប៉ា សោភ័ណ្ណ | អនុប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៥៤. លោក ប៉ាន់ សុវណ្ណវិទូ | អនុប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៥៥. លោក វេសេនីយ៍ឯក ហួន ស៊ីថុល | អនុប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៥៦. លោក វេសេនីយ៍ឯក តាប់ សាអឿន | អនុប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៥៧. លោក វេសេនីយ៍ឯក ស្រី មុនី | អនុប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៥៨. លោក វេសេនីយ៍ឯក ង៉ែត មោនីនោ | អនុប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៥៩. លោក វេសេនីយ៍ទោ សៀង សំអាត | អនុប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |
| ៦០. លោក វេសេនីយ៍ទោ កៅ ប៉ាន់ណា | អនុប្រធាននាយកដ្ឋាននៃអគ្គលេខា- ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន | សមាជិក |

សមាជិក



- ៦១. លោក វេសេនីយ៍ទោ លី សុខាម៉ា អនុប្រធាននាយកដ្ឋាននៃអគ្គលេខា-
ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង
គ្រឿងញៀន សមាជិក
- ៦២. លោក ស្រីអនុសេនីយ៍ឯក ស៊ុន សុខពន្លឺ អនុប្រធាននាយកដ្ឋាននៃអគ្គលេខា-
ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង
គ្រឿងញៀន សមាជិក

ប្រការ២.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រដ្ឋបាលខេត្តបន្ទាយមានជ័យ និងសាមីខ្លួន ដូច
មានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃ
ចុះហត្ថលេខាតទៅ។

ថ្ងៃព្រហស្បតិ៍ ៥សីហាខែ ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣/
រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០១៩



សម្តេចក្រឡាហោម ស ខេង

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ
ឧបនាយករដ្ឋមន្ត្រី
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣៧៧ អនក្រ.បក ១១

ថ្ងៃ... ព្រហស្បតិ៍... ខែ... កញ្ញា... ឆ្នាំ ២០១៩
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី... ខែ... ឆ្នាំ ២០១៩

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/ ០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតកេសកាតុង ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន ហ្គីន អាន ផេកើ ឯ.ក

ស ៤ ប ៦

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ហ្គីន អាន ផេកើ ឯ.ក (GIN AN PAPER CO., LTD.) តំណាងដោយ លោក ZHAO, YUHUA បង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងស្ថិតនៅ ភូមិបន្ទាស្អិត សង្កាតយូញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។



ឈ្មោះផលិតផល
កេសកាតុង

លេខកូដបំណាច់ផ្លូវឧស្សាហកម្ម ISIC Rev.4 Code
១៧០២

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រផលិតកេសកាតុង ហ្គីន អាន ផេកើ ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ
ហេង សុខគង់

- ឧបទ្វីប៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងគម្រោងឯកសារជាតិ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលារាជធានីភ្នំពេញ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
- រដ្ឋបាលខណ្ឌសែនសុខ
- រដ្ឋបាលសង្កាត់ប្បូញ
- "ដើម្បីជូនជ្រាប"
- ដុចប្រការ១៤ "ដើម្បីអនុវត្ត"
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣៣៧ អនក្រ.បក ១១

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃ... ១៥... ខែ... ឆ្នាំ... ស.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី... ១៥... ខែ... ឆ្នាំ ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតជ័រស៊ីលីខនគ្រប់ប្រភេទ (Silicone Rubber) ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន ស៊ីន ហ៊ីរ រុន ស៊ីលីខន រ៉ាប់ប៊ើរ ឯ.ក

ស រ ប ថ

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ស៊ីន ហ៊ីរ រុន ស៊ីលីខន រ៉ាប់ប៊ើរ ឯ.ក (XIN HUA RUN SILICONE RUBBER COMPANY LIMITED.) តំណាងដោយ លោក WANG HUI បង្កើតរោងចក្រផលិតជ័រស៊ីលីខន ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេស តាយសេងបារីត (សង្កាត់បារីត ក្រុងបារីត ខេត្តស្វាយរៀង) ។



ឈ្មោះផលិតផល
ប្រេងស៊ីលីខន

លេខកូដបំណាច់ផ្គត់ផ្គង់ឧស្សាហកម្ម ISIC Rev.4 Code
២០២៩

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្អាកឈ្មោះរោងចក្រ៖ " រោងចក្រផលិតប្រេងស៊ីលីខន ស៊ីន ហ៊ាវ រុន ស៊ីលីខន វ៉ាប់បើរ ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តស្វាយរៀង និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ


ហេង សុខគង់

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងគម្រោងឯកសារជាតិ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលាខេត្តស្វាយរៀង
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តស្វាយរៀង
- អង្គការរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសតាយសេងពារ៉ែត
- រដ្ឋបាលក្រុងពារ៉ែត
- រដ្ឋបាលសង្កាត់ពារ៉ែត
- "ដើម្បីជូនជ្រាប"
- ដុចប្រការ១៤ "ដើម្បីអនុវត្ត"
- ឯកសារ - កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣៤៧ អនក្រ.បក ១១

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃ... ចន្ទ... ១២ កើត... ខែ... កក្កដា... ឆ្នាំ... សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី... ១៩... ខែ... វិច្ឆិកា... ឆ្នាំ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/ ០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រុមហ៊ុនសាម៉ារីតាន់ ថេកស្ថាយ (ខេមបូឌា) ឯ.ក

ស ្រេ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន សាម៉ារីតាន់ ថេកស្ថាយ (ខេមបូឌា) ឯ.ក (SAMARITAN TEXTILE (CAMBODIA) CO., LTD.) តំណាងដោយលោកស្រី BERNALYN, CABITAC HUANG បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ អាគារលេខ៥៣៦ ផ្លូវលេខ១៣៧៦១ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



ឈ្មោះផលិតផល
សម្លៀកបំពាក់

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៤១០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ឆ្លាកឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរសម្លៀកបំពាក់ សាម៉ាវីតាន់ ថេកស្ថាយ (ខេមបូឌា) ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ


សេង សុខគង់

- ឧបទ្ទវន្ត៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - អគ្គនាយកដ្ឋានរាជកិច្ច និងគម្រោងឯកសារជាតិ
 - វិទ្យាស្ថានស្តង់ដារកម្ពុជា
 - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
 - សាលារាជធានីភ្នំពេញ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
 - ដូចមានចែងក្នុងប្រកាសនេះ
 - ដូចមានចែងក្នុងប្រកាសនេះ
 - "ដើម្បីជូនជ្រាប"
 - ដូចប្រការ១៤ "ដើម្បីអនុវត្ត"
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣៧៧ បក.បក.ស.បក.១១

ថ្ងៃ... ៤៧... ១២... ខែ... កញ្ញា... ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី... ១៧... ខែ... វិច្ឆិកា... ឆ្នាំ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិត ផលិតផល និងផ្នែក នៃគ្រឿងអគ្គិសនី និងអេឡិចត្រូនិក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ របស់ក្រុមហ៊ុន អេស វី អាយ (អេ អ៊ី ស៊ី) ខមភេនី លីមីតធីត

ស ៤ ប ៦

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន អេស វី អាយ (អេ អ៊ី ស៊ី) ខមភេនី លីមីតធីត (SVI (AEC) COMPANY LIMITED) តំណាងដោយ លោក PONGSAK LOTHONGKAM បង្កើតរោងចក្រផលិត ផលិតផល និងផ្នែក នៃគ្រឿងអគ្គិសនី និងអេឡិចត្រូនិក ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (អត្តាP2-063-064 សង្កាត់កន្ទោក សង្កាត់ភ្លើងទេរទេរ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។



| ឈ្មោះផលិតផល | លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code |
|-------------------------|--|
| ១-ផ្នែក នៃគ្រឿងអគ្គិសនី | ២៧៣៣ |
| ២-ផ្នែក នៃអេឡិចត្រូនិក | ២៦១០ |

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រផលិត ផលិតផល និងផ្នែក នៃគ្រឿងអគ្គិសនី និងអេឡិចត្រូនិក អេស វី អាយ (អេ អ៊ី ស៊ី) ខមភេនី លីមីធីត "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ 

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខគង់

- បន្ថែមនូវ៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - អគ្គនាយកដ្ឋានរាជកិច្ច និងតម្កល់ឯកសារជាតិ
 - វិទ្យាស្ថានស្តង់ដារកម្ពុជា
 - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
 - សាលារាជធានីភ្នំពេញ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
 - អង្គភាពរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
 - រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
 - រដ្ឋបាលសង្កាត់បឹងធំ សង្កាត់កន្ទោក និងសង្កាត់ភ្លើងចេះរទេះ
 - "ដើម្បីជូនជ្រាប"
 - ដុចប្រការ១៤ "ដើម្បីអនុវត្ត"
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ៣៣៧ រ.កម.បក.ក-១២

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃ... ៣... ខែ... ឆ្នាំ... ២០១៩
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី... ១១... ខែ... ៧... ឆ្នាំ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/ ០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំបន្តសុពលភាពវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និងប្តូរប្រកាសបង្កើតរោងចក្រទម្រង់ថ្មី ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន ខេមបូ ខូចប

ស ៤ ប្រ ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ខេមបូ ខូចប (CAMBO KOTOP LTD.) តំណាងដោយ លោក LEE SHINJAE បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងជ្រៃ សង្កាត់កាតាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



ឈ្មោះផលិតផល
សម្លៀកបំពាក់

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៤១០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរសម្លៀកបំពាក់ ខេមបូ ខូថប "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសបង្កើតរោងចក្រលេខ៤៦៩ ឧច.កខ.ប្រក. ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លិខិតលេខ២៥៩ ឧស.កខ.លស.០៣ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ និងលិខិតលេខ៣៥៥៨ ឧស.កខ.លស.០៩ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- ឧបនុប្បតិ្ត
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងគម្រោងសាធារណៈ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលារាជធានីភ្នំពេញ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
- រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
- រដ្ឋបាលសង្កាត់កាកាបទី២
- "ដើម្បីជូនជ្រាប"
- ដួងប្រការ១៥ "ដើម្បីអនុវត្ត"
- ឯកសារ-កាលប្បវត្តិ

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ



ហាន សុភា



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ៣៥៥-២៣-២១១៤-២០១៩

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

ថ្ងៃ... ១៥... ខែ... ១១... ឆ្នាំ... ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី... ១១... ខែ... ១១... ឆ្នាំ... ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/ ០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និងប្តូរប្រកាសបង្កើតរោងចក្រទម្រង់ថ្មី ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន យូ លី អ៊ិនធើណេសិនណល (ខេមបូឌា) ហ្គាមេន

ស រ ប ថ

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន យូ លី អ៊ិនធើណេសិនណល (ខេមបូឌា) ហ្គាមេន (YOU LI INTERNATIONAL (CAMBODIA) GARMENTS CO., LTD.) តំណាងដោយ លោកស្រី ចូវ យ៉ុង បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ស្វាយរៀង (ភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបារិត ខេត្តស្វាយរៀង)។



ឈ្មោះផលិតផល
សម្លៀកបំពាក់

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៤១០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយវិទ្យុកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរសម្លៀកបំពាក់ យូលី អ៊ិនធើណេសិនណាល (ខេមបូឌា) ហ្គាមេន "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយវិទ្យុករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាកំព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសបង្កើតរោងចក្រលេខ១០៤០ ខេ.កខ.ប្រក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ របស់ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តស្វាយរៀង និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ
មាន សុតា

- ឧបទ្វេន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំផែនទី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - អគ្គនាយកដ្ឋានរាជកិច្ច និងតម្កល់ឯកសារជាតិ
 - វិទ្យាស្ថានស្តង់ដារកម្ពុជា
 - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
 - សាលាខេត្តស្វាយរៀង
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តស្វាយរៀង
 - រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស សានដុង សានសែល ស្វាយរៀង
 - រដ្ឋបាលក្រុងបាវិត
 - រដ្ឋបាលសង្កាត់ព្រៃអង្គុញ
 - "ដើម្បីជូនជ្រាប"
 - ដួងប្រការ១៥ "ដើម្បីអនុវត្ត"
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ៤០១... ១៧... ៣៧... ២០១៩

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

ថ្ងៃ... ខែ... ឆ្នាំ... ថ្ងៃទី... ខែ... ឆ្នាំ...

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/ ០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់
- យោងលិខិតលេខ ១៩៧០/១៨ គ.វ.ក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន

ស រ ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ប្រេស្ទីច ហ្គាមិន ឯ.ក (PRESTIGE GARMENT CO., LTD.) តំណាងដោយ
លោកស្រី CHANG, LU YUAN-MEI បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ
ភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ឈ្មោះផលិតផល

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

សម្លៀកបំពាក់

១៤១០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរសម្លៀកបំពាក់ ប្រេស្ទិច ហ្គាមិន ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមដំណាក់កាលនៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



[Handwritten signature]

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

២. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហាន សុភា

- ឧបករណ៍**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - អគ្គនាយកដ្ឋានពន្ធដារ និងកម្មវិធីឯកសារជាតិ
 - វិទ្យាស្ថានស្តង់ដារកម្ពុជា
 - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
 - សាលាខេត្តកណ្តាល
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល
 - រដ្ឋបាលស្រុកកណ្តាលស្ទឹង
 - រដ្ឋបាលឃុំត្បែង
 - "ដើម្បីជូនជ្រាប"
 - ដូចប្រការ១៤ "ដើម្បីអនុវត្ត"
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ក្រសួងរ៉ែ និងថាមពល
Ministry of Mines and Energy

លេខ: ០១៧៣ រថ: អ/បក.ប្រក

ប្រកាស
ស្តីពី

លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ
លេខ ០១៧៣ រថ: អ/បក.ប្រក ចុះថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/មករ/១២១៣/០១៧ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងរ៉ែនិងថាមពល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤០១ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ស្តីពី ការផ្ទេរនិងសមាហរណកម្មអាជ្ញាធរប្រេងកាតជាតិកម្ពុជា ទៅក្រោមក្រសួងរ៉ែ និងថាមពល
- បានឃើញអនុក្រឹត្យលេខ ៥៧៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែ និងថាមពល
- បានឃើញប្រកាសរួមលេខ ១៤៥១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួង រ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យ អន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ ១២៨ សហវ.ប្រក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ ក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការរកសម្រួលតារាងឧបសម្ព័ន្ធ ភ្ជាប់នឹងប្រកាសរួមលេខ ១៤៥១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការផ្តល់ សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែ និងថាមពល
- បានឃើញប្រកាសលេខ ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធី នៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយធុងប្រេង និងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែ និងថាមពល



- បានឃើញសារាចរលេខ ០១៤០ រថ.អប្រក.សរច ចុះថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨ ស្តីពី សុវត្ថិភាពសម្រាប់រៀបចំស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល
- បានឃើញសំណើ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់លោក សំ សេងថាល់
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងរ៉ែនិងថាមពល

សង្ខេប

ប្រការ១.-

ប្រកាសនេះ មានគោលបំណងកំណត់លក្ខខណ្ឌក្នុងការផ្តល់លិខិតអនុញ្ញាតដំណើរការស្ថានីយ ប្រេងឥន្ធនៈ យីហោ ដេប៉ូតេលា លី ឡាយ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម របស់លោក **សំ សេងថាល់ (ម្ចាស់ស្ថានីយ)**។

ប្រការ២.

ម្ចាស់ស្ថានីយត្រូវតាំងបង្ហាញលិខិតអនុញ្ញាតដំណើរការស្ថានីយនៅទីតាំងដែលងាយមើលឃើញក្នុង ស្ថានីយរបស់ខ្លួន។

ប្រការ៣.-

ម្ចាស់ស្ថានីយត្រូវគោរពនិងអនុវត្តតាមប្រកាសលេខ០១៤១រថ.អប្រក.ប្រកចុះថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និង ស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈរបស់ក្រសួងរ៉ែ និងថាមពលដោយត្រូវបំពេញបន្ថែមនូវឯកសារ ដូចខាង ក្រោម ក្នុងរយៈពេល ១ (មួយ) ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ៖

១. ត្រូវមានលិខិតអនុញ្ញាតទីតាំងពីអាជ្ញាធរដែនដី
២. ត្រូវមានលិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រការ៤.-

ម្ចាស់ស្ថានីយត្រូវគោរពនិងអនុវត្តតាមសារាចរលេខ០១៤០រថ.អប្រក.សរចចុះថ្ងៃទី១៦ខែឧសភាឆ្នាំ ២០១៨ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិង ឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល ដោយត្រូវធ្វើការកែសម្រួលស្ថានីយរបស់ខ្លួនតាមសារាចរខាងលើ ឲ្យចប់ជាស្ថាពរមុនថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នូវចំណុចបច្ចេកទេស ដូចខាងក្រោម៖

១. ត្រូវរៀបចំគំនូសសញ្ញាសម្រាប់ចំណតរថយន្តរួមប្រេងឥន្ធនៈ
២. ត្រូវបំពាក់ផ្ទាំងព័ត៌មានឲ្យបានគ្រប់គ្រាន់
៣. ត្រូវបំពាក់គន្លឹះអាសន្នរួម
៤. មិនអនុញ្ញាតឲ្យបំពាក់វ៉ានបិទ បើក ជាប់នឹងតួបំពង់ខ្យល់
៥. ពោងប្រេងឥន្ធនៈមួយ ដាក់ប្រេងឥន្ធនៈមួយប្រភេទប៉ុណ្ណោះ
៦. ត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់រឹង ប្រេង និងទឹក។



ប្រការ៥.-

ម្ចាស់ស្ថានីយ ត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែ និងថាមពល ក្នុងការដាក់វិធានការបទប្បញ្ញត្តិផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

ប្រការ៦.-

ម្ចាស់ស្ថានីយត្រូវ ធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងរ៉ែ និងថាមពល មុនប្រគល់សិទ្ធិឲ្យអ្នកដទៃទៀតគ្រប់គ្រងស្ថានីយជំនួសខ្លួន ប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាព នៃកិច្ចប្រតិបត្តិការស្ថានីយនេះ។

ប្រការ៧.-

ម្ចាស់ស្ថានីយត្រូវផ្តល់ឱ្យបានត្រឹមត្រូវ នូវទិន្នន័យបរិមាណប្រេងឥន្ធនៈដែលបានលក់ជាប្រចាំត្រីមាស នៅក្នុងសប្តាហ៍ទី១នៃត្រីមាសបន្ទាប់និងប្រចាំឆ្នាំនៅសប្តាហ៍ទី១នៃឆ្នាំបន្ទាប់មកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល។

ប្រការ៨.-

ម្ចាស់ស្ថានីយ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងរ៉ែនិងថាមពលក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឲ្យការគ្រប់គ្រងស្ថានីយឱ្យមានប្រសិទ្ធភាពខ្ពស់។

ប្រការ៩.-

ម្ចាស់ស្ថានីយ ត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាតឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបានអំពីហានិភ័យផ្សេងៗដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃស្ថានីយរបស់ខ្លួន។

ប្រការ១០.-

ម្ចាស់ស្ថានីយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានប្រេងកាតនៃ ក្រសួងរ៉ែ និងថាមពល រយៈពេល១ (មួយ) ខែយ៉ាងតិចមុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការស្ថានីយជាស្ថាពរ។

ប្រការ១១.-

ប្រកាសនេះ មានរយៈពេលសុពលភាពស្របតាមរយៈពេលសុពលភាពនៃ លិខិតអនុញ្ញាតដំណើរការស្ថានីយលេខ.០១៧៣.៤.៥.៥.៤៧៥.....ចុះថ្ងៃទី.....២៨.....ខែ.....ឧសភា.....ឆ្នាំ២០១៨ របស់ក្រសួងរ៉ែ និងថាមពលនិងអាចពន្យារបន្តបានស្របតាមលិខិតអនុញ្ញាតនេះនិងបទប្បញ្ញត្តិជាធរមាន។

ប្រការ១២.-

ក្នុងករណីស្ថានីយនេះផ្អាកដំណើរការជាប់ៗគ្នាក្នុងរយៈពេល១២ (ដប់ពីរ) ខែប្រសិនបើលើសច្បាប់ឬលើសធ្ងន់ធ្ងរនឹងប្រការណាមួយខាងលើនោះលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ.០១៧៣.៤.៥.៥.៤៧៥: ចុះថ្ងៃទី.....២៨.....ខែ.....ឧសភា.....ឆ្នាំ២០១៨ នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌឡើយ។



ប្រការ១៣.-

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត អគ្គាធិការ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ចាម និងម្ចាស់ស្ថានីយត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ...សុក្រ... ៦ ខែ... មិថុនា... ឆ្នាំ... ២០១៩... ព.ស. ២៥៦២
ធ្វើនៅភ្នំពេញ ថ្ងៃទី... ០៧... ខែ... ធ្នូ... ឆ្នាំ២០១៩.

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
[Signature]
ស៊ុយ សែម

កន្លែងទទួល:

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលាខេត្តកំពង់ចាម
- ដូចប្រការ១៣
- រាជកិច្ច
- ឯកសារកាលប្បវត្តិ



ក្រសួងកិច្ចការនារី

លេខ...១៧៧...៣៣១... ក ក ត ធ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រកាស ស្តីពីការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍

- បានឃើញដូចម្មត្តនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកស/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦ នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យច្បាប់ស្តីពីសហវត្សិកៈ-មន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស.../រកម/០៦១០/០០២/ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យច្បាប់ស្តីពីការបង្កើតក្រសួងកិច្ចការនារី
- បានឃើញអនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងកិច្ចការនារី
- បានឃើញអនុក្រឹត្យលេខ ៥៩ អនក្រ.បក ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៩៧ ស្តីពីការអនុវត្តនីតិវិធីសំណើតម្កល់ និង សំណើចាត់បំពេញការងារដើម្បីពង្រឹងការស៊ីវិល
- បានឃើញអនុក្រឹត្យលេខ ៨០ អនក្រ.បក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០២ ស្តីពីការគ្រប់គ្រងឯកជីវភាព និងការដាក់មន្ត្រីរាជការស៊ីវិលឱ្យចូលនិវត្តន៍តាមរបៀបច្បាប់ស្តីពីការងារ
- បានឃើញអនុក្រឹត្យលេខ ១៩៥ អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការកែប្រែនៃសន្ទស្សន៍រៀបចំការចូលនិវត្តន៍ ១៩០០។ ទៅចំនួន ២១៣០។ ក្នុងមួយសន្ទស្សន៍
- យោងសណកម្មក្រមស្តីពីការស៊ីវិលចូលនិវត្តន៍របស់ក្រសួងមុខងារសាធារណៈ

សង្ខេប

- ប្រការ១..** ត្រូវបានដាក់ឱ្យលោកស្រី **ឈឹម ស្រឡា** ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី ០៩-វិច្ឆិកា-១៩៥៥ ទីកន្លែងកំណើត ឃុំកាក ស្រុកទ្រាំង ខេត្តតាកែវ ។
- រយៈពេលបំពេញការងារពីឆ្នាំ១៩៩៦ ដល់ ឆ្នាំ២០១៨ បានចំនួន ២២ឆ្នាំ ០៩ខែ ២២ថ្ងៃ
- ឋានៈពេលចូលនិវត្តន៍ : អនុប្រធានមន្ត្រី
 - ស្ថាប័នធ្វើការមុនពេលចូលនិវត្តន៍ : មន្ទីរកិច្ចការនារី ខេត្តកោះកុង
 - ក្របខ័ណ្ឌ ឋានន្តរស័ក្តិ ថ្នាក់និងរៀបចំឱ្យចូលនិវត្តន៍ : គ.៣.៣ = ៧៥៤.០២០៛ ០០
 - អាសយដ្ឋានក្រោយពេលចូលនិវត្តន៍ : សង្កាត់ស្នួលមានជ័យ ក្រុងខេមរាកូមិន្ទ ខេត្តកោះកុង
 - បានដាក់ឱ្យចូលនិវត្តន៍ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នេះតទៅ ។
- ប្រការ២..** លោកស្រី **ឈឹម ស្រឡា** ត្រូវទទួលប្រាក់ដូចតទៅ ៖
- ប្រាក់ឧបត្ថម្ភលើកដំបូងម្តងគត់ស្មើនឹងរៀបចំឱ្យចូលនិវត្តន៍ (៧៥៤.០២០៛ គុណ៨ខែ) = ៦.០៣២.១៦០៛ ០០
 - ប្រាក់សោធននិវត្តន៍សុទ្ធសាធ ៦៤% គិតលើរៀបចំឱ្យចូលនិវត្តន៍សុទ្ធសាធ..... = ៤៨២.៥៧៣៛ ០០
 - ប្រាក់សោធននិវត្តន៍សុទ្ធសាធប្រចាំខែ ៤៨២.៥៧៣៛ ០០ ត្រូវកម្រើងឱ្យស្មើប្រាក់រៀបចំឱ្យចូលនិវត្តន៍អប្បបរមារបស់សាមីខ្លួន
 - គ.៣.៤ = ៧៣៤.៨៥០៛ ០០ = ២៥២.២៧៧៛ ០០
- ទឹកប្រាក់សរុបប្រចាំខែ..... = ៧៣៤.៨៥០៛ ០០

ប្រការ៣.. អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិងផ្គត់ផ្គង់ ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងលោកស្រី **ឈឹម ស្រឡា** ត្រូវអនុវត្តតាមប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

ថ្ងៃចុះហត្ថលេខា...១០...ខែ...១២០១៨...ឆ្នាំចំពោះស៊ីវិល ព.ស.២៥៦២



- ចម្លងដុំ
- ទិស្តីការណ៍រដ្ឋមន្ត្រី : ដើម្បីប្រើប្រាស់
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ក្រសួងសង្គមកិច្ច អភិវឌ្ឍន៍ និងយុវជនសម្បទាន
- ក្រសួងមុខងារសាធារណៈ
- គណៈកម្មាធិការក្រសួងកិច្ចការអន្តរជាតិបទដ្ឋានកិច្ចប្រតិបត្តិការរាជរដ្ឋាភិបាល : ដើម្បីប្រើប្រាស់
- រដ្ឋបាលខេត្តកោះកុង : ដើម្បីប្រើប្រាស់
- ផ្ទៃប្រកាស ៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្រូវឯកសារជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រី